

**Sacombank**  
ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី



របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ  
**២០១៧**



## **ធនាគារ សាខាប៉ៃលីង (ខេមបូឌា) ភីអិលស៊ី**

របាយការណ៍របស់គណៈគ្រប់គ្រង និង  
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម  
ដោយអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និង  
បទបញ្ញត្តិ និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

# មាតិកា

## ទំព័រ

## ធនាគារ សាខាប៊ែន (ខេមបូឌា) ភីអិលស៊ី

១  
២ - ៣  
៤ - ៥  
៦ - ៧  
៨ - ៩  
១០ - ១១

ទស្សនៈ - របស់កកម្ម - តម្លៃស្នូល  
ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាប៊ែន (ខេមបូឌា) ភីអិលស៊ី  
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល  
លំនាំដើមស្តីពីធនាគារ សាខាប៊ែន (ខេមបូឌា) ភីអិលស៊ី  
ព្រឹត្តិការណ៍សង្ខេប  
បណ្តាញសាខាប្រតិបត្តិការ

### រចនាសម្ព័ន្ធ

១២  
១៣  
១៤

តារាងរចនាសម្ព័ន្ធ  
លំនាំស្តីពីក្រុមប្រឹក្សាភិបាល  
លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

### របាយការណ៍

១៥ - ១៩

របាយការណ៍របស់គណៈគ្រប់គ្រង

### របាយការណ៍ហិរញ្ញវត្ថុ

២០  
២១  
២២  
២៣  
២៤  
២៥ - ៦៣

របាយការណ៍របស់សវនករករណី  
តារាងតុល្យការ  
របាយការណ៍លទ្ធផល  
របាយការណ៍បម្រែបម្រួលមូលធន  
របាយការណ៍លំហូរសាច់ប្រាក់  
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

## ក្រុមការងារបច្ចេកទេស

### ប្រធានក្រុម

លោក Nguyen Nhi Thanh

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

### អនុប្រធានក្រុម

លោក Phung Thai Phung

អគ្គនាយករង

### ចេនាគ្រាហ្វិក

លោក ចេង សំបូរ

ប្រធានផ្នែកចេនា

លោក តាំង ឆេង

បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ

## ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

## បេសកកម្ម

- បន្តអភិវឌ្ឍកតិកាឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពចម្រើនដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសហគមន៍

## តម្លៃស្នូល


១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួតត្រាយុវ័យ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រឌិត ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “រួមគ្នាដើម្បីអភិវឌ្ឍន៍”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រឌិត។

# ព្រឹត្តិការណ៍នានា នៃធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី



**ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩**

ធនាគារសាខមប៉ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជាធនាគារ វៀតណាមដំបូងគេបង្អស់ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួតត្រាយន្តវដ្តបង្កើនចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺកម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីដំណាក់កាលមួយទៀតស្តីពីតម្រូវការខ្លួនរបស់ធនាគារនៅក្នុងតំបន់តណូចិន។




**ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០**

ធនាគារ សាខមប៉ែង បានប្រារព្ធវិធីបើកសម្ពោធសាខារងដំបូងគេនៅរាជធានីភ្នំពេញ មានឈ្មោះថា សាខារងអូឡាំពិក ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្ម មមាញឹកបំផុតមួយក្នុងរាជធានី។ សាខារងមួយនេះបានសម្រួលដល់តម្រូវការផ្នែក សេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល-សេវាកម្មសំខាន់ៗដូចជា ហិរញ្ញប្បទានពាណិជ្ជកម្មគណនីពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។




**ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១**

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយបានបើកសម្ពោធសាខារងទីពីរ ស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។ សាខារងថ្មីមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជាងកត្តជន និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះ តាមរយៈផលិតផល-សេវាកម្មជាច្រើនប្រភេទ និងទីតាំងដែលប្រកបដោយភាពងាយស្រួល។



**ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១**

ធនាគារសាខមប៉ែង បានបើកសម្ពោធសាខារងទីបី របស់ខ្លួននៅភាគខាងកើតឈាងខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជាតំបន់ប្រជុំជនដែលមានការ រីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខារងច្បារអំពៅមានឱកាសបានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។



**ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១**

ក្រុមប្រឹក្សាភិបាលធនាគារ បានចេញសេចក្តីជូនដំណឹង ស្តីពីការកម្លាយខ្លួនពីសាខាភ្នំពេញ ទៅជាធនាគារបុត្រសម្ព័ន្ធបរទេស នៃធនាគារសាខមប៉ែង ស្ថិតក្រោមការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជានិងក្រោមការជួយប្រោមផ្រែងពីធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍របស់ ធនាគារសាខមប៉ែង នៅក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរ គឺវៀតណាម និងកម្ពុជា។




**ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២**

ជាលើកទី១ ដែលធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ចាប់ផ្តើមឈានជើងចេញក្រៅរាជធានីទៅកាន់ទីកន្លែងដែលមាន ពាណិជ្ជកម្មមមាញឹកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញព្រមទាំងបានរួមចំណែកក្នុងការ ជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។



**ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២**

ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់របស់អតិថិជនធនាគារសាខាមេប៉ែង (ខេមបូឌា) ភីអិលស៊ី បានធ្វើការផ្លាស់ប្តូរទីតាំងសាខា ផ្សារទំនើប រៀតណាមទៅកាន់ ទីតាំងថ្មីធំទូលាយជាងនេះ ដែលមាន អាសយដ្ឋានស្ថិតនៅអគារលេខ ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ ដោយបានប្តូរឈ្មោះ ទៅជាសាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំកណ្តាលនៃរាជធានីនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះ គឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាក់បែបយុទ្ធសាស្ត្រពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។




**ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២**

ធនាគារសាខាមេប៉ែង ខេមបូឌាបានចាប់ផ្តើមផ្តល់សេវាទូទាត់តាមព្រំដែន ដើម្បីជួយសម្រួលដល់ដំណើរការដោះស្រាយការជួញដូរឆ្លងដែនជាប្រចាំប្រចាំរៀតណាម និងអនុញ្ញាតឱ្យសហគ្រាសកម្ពុជាធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែនជាប្រចាំប្រចាំរៀតណាមតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដោយមិនចាំបាច់មានគណនីដែលមានរូបិយប័ណ្ណទាំងនោះ។ ផ្ទុយទៅវិញអ្នកផ្គត់ផ្គង់នៅកម្ពុជា ក៏អាចទទួលបានការបង់ប្រាក់ពីអ្នក ទិញរៀតណាមដោយផ្ទាល់ជាប្រាក់រៀល។




**ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣**

ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បងរបស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវផលិតផល- សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញតំបន់ផ្សារសំខាន់ៗ។



**ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣**

ធនាគារ សាខាមេប៉ែង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសេវាធានាសាខាពោធិ៍ចិនក្នុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧ របស់ធនាគារសាខាមេប៉ែង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេស ដោយបានបំពេញបន្ថែមចំនួន ទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាផ្សារអំរេ រាជធានីភ្នំពេញ និងសាខាផ្សារហេងលី។



**ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤**

ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាជីវកម្មក្នុងទីក្រុង ដែលសកម្មបំផុតនៅរាជធានីភ្នំពេញ។ ធនាគារ សាខាមេប៉ែង ខេមបូឌា បានប្រកាសការបើកសាខាតាខ្មៅ។ នេះគឺជាសាខាទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាងក្រៅរាជធានីភ្នំពេញ។ ការបន្តបង្ហាញការប្តេជ្ញារបស់យើងក្នុងការពង្រីកអាជីវកម្មនៅប្រទេសកម្ពុជា។



**ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៧**

ដើម្បីពង្រីកបន្ថែមនូវបណ្តាញប្រតិបត្តិការ និងសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារសាខាមេប៉ែង ខេមបូឌា បានរៀបចំពិធីសម្ពោធសាខាខេត្តសៀមរាប ដែលជាសាខាថ្មី។ ធនាគារ សាខាមេប៉ែង ខេមបូឌា បច្ចុប្បន្នមានការិយាល័យកណ្តាលចំនួន០១ និង សាខាចំនួន ០៨ ដែលធ្វើឱ្យអតិថិជន មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងធ្វើការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ ជាមួយធនាគារ សាខាមេប៉ែង ខេមបូឌា។

# សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



ឆ្នាំ២០១៧សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តការរីកចម្រើន ជាលំដាប់ជាមួយ និងផលិតផលក្នុងស្រុកសរុបកើនឡើង ប្រមាណ ៧% និងជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានការរីកចម្រើនខ្លាំងក្លាមានស្ថេរភាពក្នុងតំបន់ និងមាន បរិយាកាសអាជីវកម្មកាន់តែមានភាព អំណោយផលសម្រាប់ វិស័យសេដ្ឋកិច្ច ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនទាក់ទាញ វិនិយោគនិងបង្កើនប្រសិទ្ធភាព។

ធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យក្នុងការគ្រប់គ្រង គោលការណ៍ហិរញ្ញវត្ថុ ជម្រុញឲ្យមានស្ថេរភាពលើប្រព័ន្ធ និងធ្វើឲ្យអត្រាប្តូរប្រាក់មានស្ថេរភាព។ សកម្មភាពជម្រុញការ ផ្គត់ផ្គង់ និងការប្រើប្រាស់ប្រាក់រៀលជំហានដំបូងមានសញ្ញា ល្អប្រសើរ ដោយមូលធនហូរចូលទៅតាមវិស័យសំខាន់ៗ កាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។ ជាពិសេសទៅទៀត ការងារគ្រប់គ្រងតាមដានរបស់ធនាគារជាតិនៃកម្ពុជា កាន់តែ តឹងរឹងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមានការផ្លាស់ប្តូរវិជ្ជមាន សម្រាប់វិស័យនេះ។

ទោះបីជាមានការផ្តល់នូវអត្ថប្រយោជន៍ជាច្រើននៅក្នុងស្ថាន ភាពចាប់ផ្តើមនៃវិស័យសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់ ធនាគារជាតិនៃកម្ពុជា ប៉ុន្តែដើម្បីបន្តអភិវឌ្ឍខ្លួនជាធនាគារ ឈានមុខមួយនៅទីនេះធនាគារ សាខមប៉ែង ខេមបូឌា បាន កំណត់និយមន័យនៃប្រយោជន៍សម្របជាមួយធនាគារមេ ធនាគារ សាខមប៉ែង គឺ បោះជំហាន ធ្វើការត្រួសត្រាយ ។ ជាមួយ ធនាគារ សាខមប៉ែង ការត្រួសត្រាយគឺជាគុណតម្លៃស្នូលមួយ ដែលបើកផ្លូវថ្មី និងស្វែងរកភាពជោគជ័យថ្មី។

ស្មារតីទាំងនេះរួមជាមួយ នឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុត គណៈគ្រប់គ្រង និងបុគ្គលិកជាង២៤០នាក់របស់សាខមប៉ែង កម្ពុជាតែងតែប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីនាំយក នូវលទ្ធផលវិជ្ជមានសម្រាប់ឆ្នាំ២០១៧ ៖ ទ្រព្យសរុបមាន



ចំនួន ១៧៩លានដុល្លារអាមេរិច ប្រាក់បញ្ញើសរុប ១២៥,៣លានដុល្លារ អាមេរិច ដែលក្នុងនោះប្រាក់បញ្ញើទទួលបានពីស្ថាប័នហិរញ្ញវត្ថុទទួលបាន ៩០,៣លានដុល្លារអាមេរិច កម្ចីទទួលបាន ១១៩,៤ លានដុល្លារ អាមេរិចដែលក្នុងនោះគឺផ្តោតទៅលើកម្ចីតូចៗ ប្រាក់ចំណេញមុនកាត់ ពន្ធទទួលបាន ១,៧៤ លានដុល្លារអាមេរិច។ នៅក្នុងឆ្នាំនេះដែរ ធនាគារ សាខាម៉ែរីង ខេមបូឌាបានបង្កើតឡើងសាខាថ្មីគឺ សាខាខេត្តសៀមរាប ដែលនាំឲ្យចំនួនការិយាល័យប្រតិបត្តិការសរុបកើនឡើងដល់ទៅ៩សាខា។ ក្នុងឆ្នាំ ២០១៨ ធនាគារ សាខាម៉ែរីង ខេមបូឌា បានកំណត់គោលដៅ អភិវឌ្ឍរបស់ខ្លួនតាមទម្រង់ជាធនាគារលក់រាយ ប្រើប្រាស់ទម្រង់ ប្រតិបត្តិការរបស់ធនាគារមេ ចូលទៅក្នុងផ្លូវវិកចម្រើនរបស់ខ្លួនតាម រយៈពេលគោលដៅចម្បង៖ (១) ជម្រុញការពង្រីកបណ្តាញប្រតិបត្តិការ ពង្រីកដែនអាជីវកម្ម ទៅតាមខេត្តក្រុងធំៗ តំបន់សំខាន់ៗ។ បន្ថែមលើ នេះអភិវឌ្ឍ ផលិតផល សេវាកម្មហិរញ្ញវត្ថុសមស្របជាមួយនឹងតម្រូវការ ទីផ្សារ ផ្គត់ផ្គង់ផលិតផល សេវាកម្មដល់គ្រប់ស្រទាប់ អតិថិជន (២) ប្រើប្រាស់វាលផលិតផល សេវាកម្មហិរញ្ញវត្ថុដែលមានស្រាប់ពីធនាគារ មេ ធ្វើជាមូលដ្ឋានដើម្បីធ្វើការស្រាវជ្រាវនិងរៀបចំឡើងវិញឲ្យសមស្រប ជាមួយនឹងតម្រូវការទីផ្សារ និងលក្ខណៈពិសេសរបស់តំបន់ (៣) បណ្តុះ បណ្តាល បំប៉នថ្នាក់ដឹកនាំដែលមានសមត្ថភាព ជំនាញខ្ពស់។ យកធន ធានមនុស្សជាតិម្ចីស្នូល ប្រកួតប្រជែងតាមរយៈការអភិវឌ្ឍផលិតផល សេវាកម្ម និងលើកកម្ពស់ឥតឈប់ឈរនូវគុណភាពផលិតផលសេវា កម្ម ធ្វើជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍ។ លើសពីនេះទៅទៀតធនាគារ សាខាម៉ែរីងខេមបូឌាខិតខំលើកកម្ពស់សកម្មភាពធនាគារទំនើបនិងផ្សព្វ ផ្សាយតួនាទីឈានមុខគេរបស់ខ្លួននៅក្នុងគ្រប់វិស័យទាំងអស់ ដើម្បីលើក កម្ពស់ការប្រកួតប្រជែងនិងនាំមកនូវរបកគំហើញមួយសម្រាប់ធនាគារ។ ទន្ទឹមនឹងការលើកកម្ពស់ទៅលើ គ្រប់វិស័យចាប់ពីធនធានមនុស្ស បណ្តាញ បច្ចេកវិទ្យា ដើមទុន និងអនុវត្តរាល់ដំណោះស្រាយអាជីវកម្ម ប្រកបដោយភាពបត់បែនដូចរៀបរាប់ខាងលើ ធនាគារ សាខាម៉ែរីង ខេមបូឌា ក៏នៅតែបន្តអភិវឌ្ឍ ដាំដុះ បំពេញបន្ថែមនូវរាល់អ្វីដែលមានតម្លៃ និងផ្លាស់ ប្តូរឲ្យបានទាន់ពេលវេលានូវអ្វីដែលជាកង្វះខាតនៅក្នុងដំណើរការអាជីវ

កម្ម ដើម្បីចាប់ឲ្យបាននូវទំនោរអភិវឌ្ឍរបស់ប្រព័ន្ធហិរញ្ញវត្ថុធនាគារក្នុង តំបន់ និងពិភពលោក។ តាមរយៈចំណុចទាំងនេះចាប់ផ្តើមកំណត់ទិស ដៅក្លាយទៅជាធនាគារមួយក្នុងចំណោមធនាគារ ១០ឈានមុខគេក្នុង ប្រទេសកម្ពុជា។ ដើម្បីឲ្យគោលដៅរបស់សាខាម៉ែរីង ខេមបូឌា ក្លាយជាការពិតក្នុងពេលដ៏ខ្លី ទន្ទឹមនឹងការធ្វើសកម្មភាពជាម្ចាស់ការដោយខ្លួនឯង យើងខ្ញុំក៏ចង់ទទួល បានការគាំទ្រ សហការ ជឿជាក់ រួមគ្នា ជិតស្និទ្ធជាមួយបុគ្គលិក អតិថិជន និងគ្រប់ថ្នាក់ដឹកនាំរបស់ធនាគារមេ រាល់ស្ថាប័នគ្រប់គ្រងនៅប្រទេសកម្ពុជា ដែលជាពិសេសនោះគឺ ធនាគារជាតិនៃកម្ពុជា នៅក្នុងដំណើរការអភិវឌ្ឍ នាពេលខាងមុខ។ ជំនួសមុខឲ្យក្រុមប្រឹក្សាភិបាលធនាគារ សាខាម៉ែរីង ខេមបូឌា សូមជូនពរ ឲ្យអ្នកទាំងអស់គ្នាជួបប្រទះតែ សុខភាពល្អ សុភមង្គល និងជោគជ័យ! ដោយក្តីគោរព



**លោក TRINH VAN TY**  
 ប្រធានក្រុមប្រឹក្សាភិបាល  
 ធនាគារ សាខាម៉ែរីង (ខេមបូឌា) ភីអិលស៊ី



# លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែង នៅក្នុងតំបន់។ ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជាធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកត្រួតត្រាយផ្លូវដំបូងគេចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធសាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជាធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

ឈ្មោះជាភាសាអង់គ្លេស ៖	ធនាគារសាយហ្គន ឆៀងទីន (ខេមបូឌា) ភីអិលស៊ី
ឈ្មោះជាអក្សរកាត់ ៖	ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
ស្នាក់ការកណ្តាល ៖	លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ ៖	(៨៥៥) ២៣ ២២៣ ៤២៣
ទូរសារ ៖	(៨៥៥) ២៣ ២២៣ ៤៣៣
អ៊ីម៉ែល ៖	info@sacombank.com.kh
គេហទំព័រ ៖	www.sacombank.com.kh
ថ្ងៃបង្កើតធនាគារ ៖	ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
ដើមទុន ៖	៣៨,០០០,០០០ ដុល្លារ
ទីតាំងប្រតិបត្តិការ ៖	៩ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាឯកត្តជន ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនប័ត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាគ្គិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
  - ឥណទាន
  - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
  - លិខិតធានា
  - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
  - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្បទានប័ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
  - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត



**លោកស្រីអគ្គនាយិកាធនាគារ សាខាម៉ែឡង់ ចុះទស្សនកិច្ច និងធ្វើការចែករំលែកបទពិសោធន៍ ដល់គណៈក្រុមគ្រួសារ ធនាគារ សាខាម៉ែឡង់ (ខេមបូឌា) ភីអិលស៊ី**

ទីក្រុងភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី Nguyen Duc Thach Diem អគ្គនាយិកាធនាគារសាខាម៉ែឡង់ រួមជាមួយថ្នាក់ដឹកនាំបានចុះធ្វើទស្សនកិច្ច នៅធនាគារសាខាម៉ែឡង់ ខេមបូឌា។ ក្នុងឱកាសនេះដែរ លោកស្រីក៏បានដោះស្រាយនូវរាល់សំណើ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងដល់ ថ្នាក់គ្រប់ គ្រងនៃធនាគារ សាខាម៉ែឡង់ ខេមបូឌា ប្រកបដោយភាពស្និទ្ធស្នាល និងរូសរាយកំទាក់ក្នុងគោលបំណងជម្រុញឲ្យធនាគារ សាខាម៉ែឡង់ ខេមបូឌា បន្តនូវការអភិវឌ្ឍ អាជីវកម្មរបស់ខ្លួនឲ្យមានភាពប្រសើរជាងមុនបន្ថែមទៀត។



**ពិធីសម្ពោធសាខាខេត្តសៀមរាប**

សៀមរាប ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខាម៉ែឡង់ (ខេមបូឌា) ភីអិលស៊ី បានធ្វើការអបអរសាទរកម្មវិធីបើកសម្ពោធសាខាទី៩របស់ខ្លួនដែល ស្ថិតនៅក្នុងខេត្តសៀមរាប។ កម្មវិធីសម្ពោធសាខាខេត្តសៀមរាបត្រូវ បានប្រារព្ធ ឡើងដោយមានការប្រគល់នូវលិខិតអនុញ្ញាត និងកាត់ខ្សែបូក្រោមការចូលរួមដ៏ ខ្ពង់ខ្ពស់របស់ លោក ង៉ែត សុវណ្ណវិទ្ធី - អគ្គនាយករងគ្រួសារនៃធនាគារជាតិ នៃកម្ពុជា លោក ឈាង តុលា - នាយកសាខា ធនាគារជាតិនៃកម្ពុជាសាខាខេត្ត សៀមរាប លោក អ៊ិន ពៅ - អភិបាលរងក្រុងសៀមរាប និងលោក TRINH VAN TY ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខាម៉ែឡង់ ខេមបូឌា។ កម្មវិធីសម្ពោធនេះក៏មានការ ចូលរួមពីសំណាក់អតិថិជន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងខេត្តនេះផងដែរ។

**ធនាគារ សាខាម៉ែឡង់ (ខេមបូឌា) ភីអិលស៊ី ដាក់ឱ្យដំណើរការការិយាល័យទំនាក់ទំនងអតិថិជន**

ក្នុងគោលបំណងផ្តល់នូវដំណោះស្រាយ សម្រាប់រាល់ចម្ងល់របស់អតិថិជនក៏ដូចជា បង្កើនគុណភាពក្នុងការបម្រើសេវាកម្មរបស់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខាម៉ែឡង់ ខេមបូឌា បានដាក់ឱ្យដំណើរ ការការិយាល័យទំនាក់ទំនងអតិថិជន ជាមួយសម្ភារៈ ឧបករណ៍ទំនើប និងចាប់ផ្តើមអតិថិជន ២៤ម៉ោង ពេញមួយសប្តាហ៍រួមទាំង ថ្ងៃឈប់សម្រាកផងដែរ។



**ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្មវិធីរៀន សៅសាខាអូឡាំពិក**

ក្នុងគោលបំណងបង្កើននូវគុណភាពសេវាកម្មក៏ដូចជា ដើម្បីថែទាំបានដល់សម្រាប់ អាជីវករក្នុងផ្សារ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ធនាគារ សាខាម៉ែឡង់ ខេមបូឌា បានបង្កើត មជ្ឈមណ្ឌលផ្តល់កម្មវិធីរៀននៅសាខា អូឡាំពិកដោយធ្វើការរួមបញ្ចូលគ្នានូវកម្មវិធីរបស់ សាខាអូឡាំពិក សាខាមុនីវង្ស និងនាយកដ្ឋាន អាជីវកម្ម។

## កម្មវិធីពិសេស “ដាក់ប្រាក់បញ្ញើទទួលបានការដុតដំណើរ” សម្រាប់ឆ្នាំ២០១៧

ក្នុងឱកាសឆ្នាំ២០១៧ ធនាគារ សាខមប៉ែង ខេមបូឌា បានបង្កើតកម្មវិធីពិសេស “ដាក់ប្រាក់បញ្ញើទទួលបានការដុតដំណើរ” សម្រាប់អតិថិជនដែលបានបើកគណនីសន្សំមានកាលកំណត់នៅធនាគារ សាខមប៉ែង ខេមបូឌា ចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។ អតិថិជនទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានអត្រាការប្រាក់ពិសេស និងទទួលបានការដុតដំណើរពីកម្មវិធី ដូចជា iPhone 7plus, ម៉ូទ័រស្បូន និងកាដូផ្សេងៗជាច្រើនទៀត។



## កម្មវិធីគ្រប់ខ្ទប់៨ឆ្នាំនៃការបង្កើតធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ធនាគារ សាខមប៉ែង ខេមបូឌា បានប្រារព្ធពិធីគ្រប់ខ្ទប់ ៨ ឆ្នាំនៃការបង្កើត និងដាក់ឱ្យដំណើរការធនាគាររបស់ខ្លួននៅ ព្រះរាជាណាចក្រកម្ពុជា (២៣/០៦/២០០៩ - ២៣/០៦/២០១៧) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៉ែង ខេមបូឌា។ ក្នុងឱកាសអបអរសាទរកម្មវិធីគ្រប់ខ្ទប់នេះដែរធនាគារ សាខមប៉ែង ខេមបូឌា ក៏បានធ្វើការប្រគល់ប័ណ្ណសរសើរទៅដល់បុគ្គលិកស្មោះត្រង់ដែលបានបម្រើការងារធនាគារ សាខមប៉ែង ខេមបូឌា ដោយការខិតខំ និង ប្តេជ្ញាចិត្តខ្ពស់ ហើយធនាគារសាខមប៉ែង ខេមបូឌាក៏បានប្តេជ្ញាផងដែរថា នឹងបន្តផ្តល់នូវសេវាកម្ម ជាមួយនឹងគុណភាពខ្ពស់ ថែទាំអតិថិជនដោយយកចិត្តទុកដាក់បំផុត។



## កម្មវិធីប្រកួតបាល់ទាត់ដើម្បីរមែងរសានគ្រប់ខ្ទប់ ៨ ឆ្នាំនៃការបង្កើតធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ដើម្បីធ្វើការអបអរសាទរគ្រប់ខ្ទប់ ៨ ឆ្នាំនៃការបង្កើតធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី និងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិក និងបុគ្គលិក បុគ្គលិក និងថ្នាក់ដឹកនាំ ធនាគារ សាខមប៉ែង ខេមបូឌា បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សាខមប៉ែង សម្រាប់បុគ្គលិកទាំងអស់ចូលរួម។ តាមរយៈការប្រកួតនេះដែរ បុគ្គលិកធនាគារ សាខមប៉ែង ខេមបូឌា បានបង្កើតនូវទីលានប្រកួតមួយដែលប្រកបដោយភាពសប្បាយរីករាយមានការសហការគ្នា និងមានភាពស្និទ្ធស្នាល។ នៅក្នុងពេលខាងមុខ ថ្នាក់ដឹកនាំធនាគារ សាខមប៉ែង ខេមបូឌា នឹងបន្តបង្កើតកម្មវិធីកីឡាកំសាន្តសប្បាយៗ និងមានអត្ថប្រយោជន៍សម្រាប់បុគ្គលិក ដើម្បីបង្កើតជាក្រុមដ៏រឹងមាំ និងមជ្ឈដ្ឋានការងារមួយដែលសាមគ្គីភាព។



## ដំណើរកំសាន្តប្រចាំឆ្នាំ២០១៧ នៅកាន់ ឧទ្យានជាតិព្រះមុនីវង្ស មូកគោ និងក្រុងកែប


ឆ្នាំ២០១៧ ធនាគារ សាខមប៉ែង ខេមបូឌា បានរៀបចំដំណើរកំសាន្តប្រចាំឆ្នាំទៅកាន់ឧទ្យានជាតិព្រះមុនីវង្ស មូកគោ និងក្រុងកែប ដោយមានការចូលរួមពីបុគ្គលិកជិត២៥០នាក់។ ការរៀបចំដំណើរកំសាន្ត ប្រចាំឆ្នាំសម្រាប់បុគ្គលិកគឺជាសកម្មភាពប្រចាំឆ្នាំមួយដែលធនាគារតែងតែយកចិត្តទុកដាក់ដើម្បី នាំមកនូវភាព សប្បាយរីករាយ និងសម្រាកលំហែសម្រាប់បុគ្គលិកក្រោយពីធ្វើការតានតឹង។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាស ដើម្បីឱ្យបុគ្គលិកធ្វើការសម្រាក និងបង្កើនចាមពលធ្វើការឡើងវិញ រួមចំណែកក្នុងការសម្រេចបាននៅគោលដៅនៃផលិតកម្ម និងអាជីវកម្មនៅក្នុងឆ្នាំ២០១៧។



## ធនាគារសាខមប៉ែង ខេមបូឌា ចូលរួមកម្មវិធី ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា



ធនាគារ សាខមប៉ែង ខេមបូឌា ក្រៅពីការផ្តល់ការគាំទ្រផ្នែកអាជីវកម្មដល់បុគ្គលិក និងសេវាកម្មហិរញ្ញវត្ថុរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ធនាគារ ក៏មិនបានបំភ្លេចក្នុងការចូលរួមចំណែកនៃសកម្មភាពសង្គមឡើយ។ ដូច្នេះជារៀងរាល់ឆ្នាំ ធនាគារ សាខមប៉ែង ខេមបូឌា បានបរិច្ចាគជាទៀងទាត់ដល់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។



# បណ្តាញប្រតិបត្តិការ

## ការិយាល័យកណ្តាល

លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ  
ការិយាល័យទំនាក់ទំនងអតិថិជន: (៨៥៥) ២៣ ២២៣ ៤២២, (៨៥៥) ២៣ ២២៣ ៤៣៣

### សាខា អូឡាំពិក

៣១៩-៣២១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ  
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២០ | ទូរសារ: (៨៥៥) ២៣ ២២៣ ៤០២

### សាខា ព្រះមុនីវង្ស

៥៣៧A-B មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ  
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២១ | ទូរសារ: (៨៥៥) ២៣ ២១៤ ៧៣៤

### សាខា ហ្សូនអូឡាំពិក

៥៧៧A-៥៧៨B ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ  
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤១៨ | ទូរសារ: (៨៥៥) ២៣ ៧២១ ៥៧១

### សាខា ខេត្តកំពង់ចាម

៤៣ ផ្លូវជាតិលេខ ៧ ខេត្តកំពង់ចាម  
ទូរស័ព្ទ: (៨៥៥) ៤២ ៩៤២ ៨០០ | ទូរសារ: (៨៥៥) ៤២ ៩៤២ ៨០១

### សាខា ផ្សារមេឌី

២៥-២៧A ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ  
ទូរស័ព្ទ: (៨៥៥) ២៣ ៨៨១ ៤៦៨ | ទូរសារ: (៨៥៥) ២៣ ៨៨១ ៦៦៥

### សាខា កោះបីមិត្តភាព

៣៧៨-៣៧៩, មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ  
ទូរស័ព្ទ: (៨៥៥) ២៣ ៨៩០ ១៤៦ | ទូរសារ: (៨៥៥) ២៣ ៨៩០ ២៤៦

### សាខា ភាខ្មៅ


៥៣៩ ផ្លូវលេខ ២១៦ ខេត្តកណ្តាល  
ទូរស័ព្ទ: (៨៥៥) ២៣ ៤២៥ ៨៣៥ | ទូរសារ: (៨៥៥) ២៣ ៤២៥ ៥៨៦

### សាខា សៀមរាប

០៦៦៥, ផ្លូវជាតិលេខ ៦, ខេត្តសៀមរាប  
ទូរស័ព្ទ: (៨៥៥) ៦៣ ៧៦៦ ៤៦៣

អ៊ីម៉ែល : [info@sacombank.com.kh](mailto:info@sacombank.com.kh)

គេហទំព័រ : [www.sacombank.com.kh](http://www.sacombank.com.kh)





# លំនាំស្តីពីក្រុមប្រឹក្សាភិបាល



## លោក TRINH VAN TY

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១០ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក NGUYEN NGOC TUAN

អនុប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១០ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

## លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ២៨ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក NGUYEN VAN MINH

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៥ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

## លោក ឈួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៥ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក NGUYEN THUC VINH

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ២០ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

## លោក DUONG THE NHUT XUAN

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ៩ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



# លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



## លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ២៧ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច



## លោក ល្បួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៥ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ



## លោក PHUNG THAI PHUNG

អគ្គនាយករង

មានបទពិសោធន៍ជាង ១៥ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



## លោក PHAN HOANG ANH

អគ្គនាយករង

មានបទពិសោធន៍ជាង ១៤ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: បរិញ្ញាបត្រជំនាញផ្នែកធនាគារ

# របាយការណ៍របស់គណៈគ្រប់គ្រង

គណៈគ្រប់គ្រងនៃធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

## ព័ត៌មានអំពីធនាគារ

ធនាគារជាបុគ្គលិកដែលត្រូវកាន់កាប់ទាំងស្រុងដោយ Saigon Thuong Tin Commercial Joint Stock Bank “ធនាគារសាខមប៉ែង” ដែលជាធនាគារមួយបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។ ធនាគារ ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណធនាគារអចិន្ត្រៃយ៍លេខ ២៧ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាប័ណ្ណលេខ ៥២៣/០៩៦ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៩។

## សកម្មភាពអាជីវកម្មរបស់ធនាគារ

ធនាគារ ផ្តល់សេវាគ្រប់ប្រភេទនៃអាជីវកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត។ ពុំមានការប្រែប្រួលជាសារវន្តទាក់ទងទៅនឹងសកម្មភាពអាជីវកម្មរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	២០១៧ ដុល្លារអាមេរិក	២០១៦ ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	១.៧៤០.៣១៣	១.៨៤៥.២៦៣
ចំណាយពន្ធលើប្រាក់ចំណេញ	(៥៣៦.៥៧៣)	(៣៩៩.៣០៤)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	១.២០៣.៧៤០	១.៤៤៥.៩៥៩
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	៤.៨៥៩.៦៦៧	៥.៨៣៧.៣៣៨

## ដើមទុន

ធនាគារមានដើមទុនសរុប ៣៨.០០០.០០០ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ឬ ១៥៣.៤១ ពាន់លានរៀល (២០១៦៖ ៣៨.០០០.០០០ ដុល្លារអាមេរិក ឬ ១៥៣.៤១ ពាន់លានរៀល)។

## ទុនបម្រុង និង សំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែបម្រុងប្រែប្រួលដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍របស់គណៈគ្រប់គ្រង (តតិដំបូង)

## ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងបានចាត់វិធានការសមស្របនានា ដើម្បីធានាដល់ការអះអាងថា នីតិវិធីក្នុងការលុបចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយនិងជឿជាក់ថាឥណទាននិង បុរេប្រទានអាក្រក់ត្រូវបានលុបចោល ហើយឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើសវិធាន ធនគ្រប់គ្រាន់។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងធនាគារពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែល បានលុបចោល ឬ ចំនួនទឹកប្រាក់សវិធានធនលើ ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមាន ចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

## ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងបានចាត់វិធានការសមស្របនានាដើម្បីធានាថា រាល់ទ្រព្យសកម្មចរន្ត ទាំងឡាយ (លើកលែងតែឥណទាន) ដែលទំនងមិនអាចទទួលបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃដូចដែលបានកត់ត្រានៅក្នុងបញ្ជី គណនេយ្យរបស់ធនាគារនោះ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចលក់បានលើទីផ្សារជាក់ស្តែង។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលនឹងបណ្តាលឲ្យតម្លៃនៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញ វត្ថុរបស់ធនាគារមានការយល់ច្រឡំ ឬក៏មិនសមហេតុផលជាសារវន្តនោះទេ។

## វិធីសាស្ត្រវាយតម្លៃ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើងនឹងបណ្តាលឲ្យមានការប៉ះពាល់ដល់វិធីសាស្ត្រ ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលកំពុងតែមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កអោយមានការយល់ច្រឡំ ឬ មានភាពមិន សមស្របជាសារវន្តនោះទេ។

## បំណុលយថាភាព និង បំណុលផ្សេងៗ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ដើម្បីធានាបំណុលរបស់បុគ្គលណាមួយនោះទេ និង
- ពុំមានបំណុលយថាភាពទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ក្រៅពីបំណុលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្ម របស់ធនាគារនោះទេ។

តាមមតិយោបល់របស់គណៈគ្រប់គ្រង ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងៗទៀតរបស់ធនាគារ ដែលបាន ឬ ទំនងនឹងក្លាយជាកាតព្វកិច្ចបំណុលក្នុង អំឡុង១២ខែខាងមុខ បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់នេះដែលនឹងមាន ឬ អាចជះឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់នោះទេ។

# របាយការណ៍របស់គណៈគ្រប់គ្រង (តំណែងដំបូង)

## ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃការងារ

គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ពុំមានព្រឹត្តិការណ៍ជាសារវន្តណាមួយ តម្រូវឲ្យមានការ លាតត្រដាង ឬធ្វើនិយ័តកម្មបន្ថែម ក្រៅពីការបង្ហាញ នៅក្នុងកំណត់សម្គាល់ផ្សេងនៃរបាយការណ៍នេះ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ក្នុងកំឡុងពេលការិយបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ការិយបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	ការិយបរិច្ឆេទនៃការតែងតាំង
លោក TRINH VAN TY	ប្រធាន	តែងតាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
	អនុប្រធាន	តែងតាំងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧
លោក NGUYEN NHI THANH	អនុប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
	សមាជិក	លាលែងពីតំណែងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោក NGUYEN NGOC TUAN	អនុប្រធាន	តែងតាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោក NGUYEN VAN MINH	សមាជិក	តែងតាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោក CHHOUN CHHEN	សមាជិក	តែងតាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោក DUONG THE NHAT XUAN	សមាជិកឯករាជ្យ	តែងតាំងសារជាថ្មីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោក NGUYEN THUC VINH	សមាជិកឯករាជ្យ	តែងតាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោក TRAM BE	ប្រធាន	លាលែងពីតំណែងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧
លោក DIEP TAN DUNG	អនុប្រធាន	លាលែងពីតំណែងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោក NGUYEN BA TRI	អនុប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧
	សមាជិក	លាលែងពីតំណែងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧
លោក LE MINH TRUNG	សមាជិក	លាលែងពីតំណែងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧
លោកស្រី THACH THI PHO LY	សមាជិកឯករាជ្យ	លាលែងពីតំណែងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧

## គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង ក្នុងកំឡុងពេលការិយបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ការិយបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	ការិយបរិច្ឆេទនៃការតែងតាំង
លោក NGUYEN NHI THANH	អគ្គនាយក	តែងតាំងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១
លោក PHUNG THAI PHUNG	អគ្គនាយករង	តែងតាំងសារជាថ្មីនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១២
លោកស្រី THEARO SIDTHIPOR	អគ្គនាយករង	លាលែងពីតំណែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧
លោក CHHUON CHHEN	អគ្គនាយករង	តែងតាំងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦
លោក PHAN HOANG ANH	អគ្គនាយករង	តែងតាំងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧

## សេចក្តី

ក្រុមហ៊ុនសវនករ Ernst & Young (Cambodia) Ltd. ជាសវនកររបស់ធនាគារ ។

# របាយការណ៍របស់គណៈក្រុមក្រុង (តតិដំណើរការ)

## អត្ថប្រយោជន៍របស់គណៈក្រុមក្រុង

នៅអំឡុង និងរហូតដល់ចុងការិយបរិច្ឆេទ នេះពុំមានការព្រមព្រៀងណាមួយ ដែលមានធនាគារចូលរួមជាគូភាគីក្នុងគោលបំណងជួយដល់គណៈក្រុមក្រុង របស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬ បំណុលបំណុលរបស់ធនាគារ ឬ របស់សាជីវកម្មដទៃទៀតនោះទេ។

ពុំមានសមាជិកគណៈក្រុមក្រុងណាមួយបានទទួល ឬ មានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបញ្ចូលជាតម្លៃសរុបនៃ លាភការបានទទួល ឬ នឹងត្រូវទទួលបានដោយគណៈក្រុមក្រុង ឬ ប្រាក់បៀវត្សថេរនៃការបំពេញមុខងារពេញម៉ោងដូចដែលបង្ហាញក្នុងកំណត់សម្គាល់ ២៤ (គ) នៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយធនាគារ ឬ ជាមួយនឹងក្រុមហ៊ុនដែលគណៈក្រុមក្រុងជាសមាជិក ឬក៏ ជាមួយក្រុមហ៊ុនដែលគណៈក្រុមក្រុងនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

## របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់គណៈក្រុមក្រុងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈក្រុមក្រុងទទួលខុសត្រូវដើម្បីធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុពិតជាផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាកាល បរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជាក់។ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈក្រុមក្រុងត្រូវបានតម្រូវឲ្យ៖

- អនុម័តនូវគោលនយោបាយប្រកបដោយសមស្របដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដ៏សមហេតុផល និងប្រុងប្រយ័ត្ន និងត្រូវអនុវត្ត គោលនយោបាយប្រកបដោយ សង្គតិភាព។
- អនុវត្តតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំ និងបទបញ្ញត្តិចេញដោយធនាគារជាតិ នៃកម្ពុជា ឬ ប្រសិនបើមានគម្លាតនៃការ អនុវត្តបទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារដើម្បីជាប្រយោជន៍ដល់ការបង្ហាញទិដ្ឋភាពពិត និង ត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ នោះ គម្លាតទាំងនេះគួរតែត្រូវបានលាតត្រដាងព័ត៌មាន ពន្យល់ និងកំណត់ជាចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព និង
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានភាពមិនសមស្របចាំបាច់ធនាគារនឹងអាចបន្ត អាជីវកម្មនាពេលអនាគតដែលអាចគិតទុកជាមុនបាន។
- បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារ អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយ ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិ ការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ហើយនិងធានាថា គោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាង សមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈក្រុមក្រុង ជាអ្នកទទួលខុសត្រូវដើម្បីធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក និងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល ហើយនិងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈក្រុមក្រុងក៏ជាអ្នកទទួល ខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយយ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងភាព មិនប្រក្រតីផ្សេងៗ។

គណៈក្រុមក្រុងសូមបញ្ជាក់ថា ធនាគារបានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានាដូចបានរៀបរាប់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍របស់គណៈគ្រប់គ្រង (តំណែងទី១)

## ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ជាមួយនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារសំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា។

តំណាងគណៈគ្រប់គ្រង



លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាលអមអគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨

# របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ម្ចាស់ធនាគារសាខាម៉ែប៉ែង (ខេមបូឌា) ភីអិលស៊ី

## មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារសាខាម៉ែប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានតារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយ និងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។

## មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាម CISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញ ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។

## បញ្ហាផ្សេងៗ

ទឹកប្រាក់សមមូលជាប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានប្រែសម្រួលផ្អែកលើមូលដ្ឋានដែលបានចែងក្នុងកំណត់សម្គាល់ លេខ ២.១ នៃរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សម្រាប់ធនាគារប្រើប្រាស់ ផ្ទៃក្នុង និងសម្រាប់របាយការណ៍ទៅអាជ្ញាធរដែលពាក់ព័ន្ធដើម្បីអនុលោមតាម បទបញ្ញត្តិបច្ចុប្បន្ន។

## ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀតដែលទទួលបាន នាការិយបរិច្ឆេទរបាយការណ៍សវនករ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលមានចែងក្នុង ទំព័រទី១ ទៅទំព័រ ទី៥ ។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុគ្រប់ដណ្តប់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុង ទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណាថាតើព័ត៌មាន ផ្សេងៗនេះ មានវិសមិតភាពជាសារវន្តឬទេ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬថាតើព័ត៌មាន ផ្សេងៗនេះមាន កំហុសឆ្គងជាសារវន្តឬទេ ដោយផ្អែកលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តលើព័ត៌មាន ផ្សេងៗនេះ យើងខ្ញុំតម្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំមិនមានហេតុការណ៍អ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុគ្រប់ដណ្តប់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាក្នុងទម្រង់ណា មួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

## ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយ អនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាជាការចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យ របស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការណ៍ធនាគារ ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀត ក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



**ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ**

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISA យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំផ្សេងៗ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការកាន់ច្រឡំព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការវាយការណ៍មិនត្រឹមត្រូវ ឬការមិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែ មិនមែនសម្រាប់គោលបំណងដើម្បីបញ្ជាក់យោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធ គណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបានយើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យធនាគារមិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុពិតណាស់ឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។

Saman Bandara  
Partner



Ernst & Young (Cambodia) Ltd.  
ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨

# តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	២០១៧		២០១៦	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ និង មាស	៣	៧.៥៦១.៥៨២	៣០.៥២៧.១៦៥	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	២៨.៧៣៨.៤៤០	១១៦.០២១.១០៦	៣០.១៣១.៥៨៨	១២១.៦៤១.២២១
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥	១១.៤៧៦.៤០៥	៤៦.៣៣១.៨៥៤	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤
ឥណទាន និងបុរេប្រទានទៅអតិថិជន	៦	១១៦.៣០៧.៦១៧	៤៦៩.៥៥០.១៣៣	១១១.៨៨២.៤២០	៤៥១.៦៦៩.៣៣០
ការវិនិយោគលើមូលបត្រ	៧	២៥.០០០	១០០.៩២៩	២៥.០០០	១០០.៩២៥
អចលនទ្រព្យ និងហត្ថបករណ៍	៨	១.៤៤៧.៨៥៣	៥.៨៤៥.១៨៥	១.៣១០.១៣៦	៥.២៨៩.០១៩
ទ្រព្យអរូបិយ	៩	៤៥២.៨៧៩	១.៨២៨.៣៣៦	២៥៩.៤១៨	១.០៤៧.២៧០
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	៣៦៧.៥៦៧	១.៤៨៣.៩១៩	២២២.៣៤៩	៨៩៧.៦២៣
ទ្រព្យសកម្មផ្សេងៗ	១០	៤.៨០៩.៨៥៦	១៩.៤១៨.០៦១	៣.៦៦៥.៣៨១	១៤.៧៩៧.១៤៣
<b>ទ្រព្យសកម្មសរុប</b>		<b>១៧១.១៨៧.១៩៩</b>	<b>៦៩១.១០៦.៦៨៨</b>	<b>១៧២.២៥៤.០៨៤</b>	<b>៦៩៥.៣៨៩.៧៣៧</b>
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១	៣៤.៩៥៤.១២៤	១៤១.១១៤.៦៩២	៦០.២៤៥.៨៧២	២៤៣.២១២.៥៨៥
ប្រាក់បញ្ញើរបស់អតិថិជន	១២	៩០.៣១០.៩៤៥	៣៦៤.៥៩៧.៩២៨	៦៧.៧៣៦.១៥៣	២៧៣.៤៥០.៨៥០
បំណុលពន្ធលើប្រាក់ចំណេញ	១៣	៥៧៩.៤៦៦	២.៣៣៩.៣៨៥	៤៨៤.០៧៩	១.៩៥៤.២២៧
បំណុលផ្សេងៗ	១៤	១.៩០៤.០៨១	៧.៦៨៧.០៤២	១.៥៥៣.១៣៧	៦.២៧០.០១៤
<b>បំណុលសរុប</b>		<b>១២៧.៧៤៨.៦១៦</b>	<b>៥១៥.៧៣៩.០៤៧</b>	<b>១៣០.០១៩.២៤១</b>	<b>៥២៤.៨៨៧.៦៧៦</b>
<b>មូលនិធិម្ចាស់ភាគហ៊ុន</b>					
មូលធនដែលបានបង់	១៥	៣៨.០០០.០០០	១៥៣.៤១១.៣២០	៣៨.០០០.០០០	១៥៣.៤០៦.០០០
ប្រាក់ចំណេញរក្សាទុក		៥.៤៣៨.៥៨៣	២១.៩៥៦.៣២១	៤.២៣៤.៨៤៣	១៧.០៩៦.០៦១
<b>មូលនិធិម្ចាស់ភាគហ៊ុនសរុប</b>		<b>៤៣.៤៣៨.៥៨៣</b>	<b>១៧៥.៣៦៧.៦៤១</b>	<b>៤២.២៣៤.៨៤៣</b>	<b>១៧០.៥០២.០៦១</b>
<b>បំណុល និង មូលនិធិម្ចាស់ភាគហ៊ុន សរុប</b>		<b>១៧១.១៨៧.១៩៩</b>	<b>៦៩១.១០៦.៦៨៨</b>	<b>១៧២.២៥៤.០៨៤</b>	<b>៦៩៥.៣៨៩.៧៣៧</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៦ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	២០១៧		២០១៦	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១)
ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល	១៦	៩.៥៧៣.៥១៣	៣៨.៦៤៩.៦១២	៨.៣៤៤.៦៣៦	៣៣.៦៨៧.២៩៦
ចំណាយការប្រាក់ និង ចំណាយប្រហាក់ប្រហែល	១៧	(៣.៧១៧.៤៥១)	(១៥.០០៧.៨៧០)	(៣.១២១.៧២២)	(១២.៦០២.៣៩២)
<b>ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល សុទ្ធ</b>		<b>៥.៨៥៦.០៦២</b>	<b>២៣.៦៤១.៧៤២</b>	<b>៥.២២២.៩១៤</b>	<b>២១.០៨៤.៩០៤</b>
ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ	១៨	១.៦៩៦.៧៥៧	៦.៨៥០.០៤៦	១.៦៨៥.៧៣៥	៦.៨០៥.៣១២
ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសារ	១៩	(១៧៥.៥២០)	(៧០៨.៥៩៩)	(១៧៦.៩៨៤)	(៧១៤.៤៨៤)
<b>ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ សុទ្ធ</b>		<b>១.៥២១.២៣៧</b>	<b>៦.១៤១.៤៤៧</b>	<b>១.៥០៨.៧៥១</b>	<b>៦.០៩០.៨២៨</b>
ចំណូលការវិនិយោគលើមូលបត្រ		៩.៩០០	៣៩.៩៦៨	៤.៩៥០	១៩.៩៨៣
ការខាត ពីសកម្មភាពផ្សេងៗ	២០	៥៦.២១១	២២៦.៩៣២	៦១.៦៤៤	២៤៨.៨៥៧
<b>ចំណូលប្រតិបត្តិការសរុប</b>		<b>៧.៤៤៣.៤១០</b>	<b>៣០.០៥០.០៨៩</b>	<b>៦.៧៩៨.២៥៩</b>	<b>២៧.៤៤៤.៥៧២</b>
ចំណាយទូទៅ និង រដ្ឋបាល	២១	(៥.៨៨៩.៣២៣)	(២៣.៧៧៦.០២១)	(៤.៤២២.៣៦១)	(១៧.៨៥៣.០៧១)
សំវិធានធនសម្រាប់ការខាតបង់លើឥណទាន	៦	១៨៦.២២៦	៧៥១.៨២០	(៥៣០.៦៣៥)	(២.១៤២.១៧៣)
<b>ចំណេញមុនបង់ពន្ធ</b>		<b>១.៧៤០.៣១៣</b>	<b>៧.០២៥.៨៨៨</b>	<b>១.៨៤៥.២៦៣</b>	<b>៧.៤៤៩.៣២៨</b>
ចំណាយពន្ធលើប្រាក់ចំណេញ	១៣	(៦៨១.៧៩១)	(២.៧៥២.៤៨៦)	(៥៧២.៧៩៧)	(២.៣១២.៣៨១)
ចំណាយលើពន្ធពន្យារ	១៣	១៤៥.២១៨	៥៨៦.២៦៥	១៧៣.៤៩៣	៧០០.៣៩១
<b>ចំណាយសរុបពន្ធលើប្រាក់ចំណេញ</b>		<b>(៥៣៦.៥៧៣)</b>	<b>(២.១៦៦.២២១)</b>	<b>(៣៩៩.៣០៤)</b>	<b>(១.៦១១.៩៩០)</b>
<b>ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>		<b>១.២០៣.៧៤០</b>	<b>៤.៨៥៩.៦៦៧</b>	<b>១.៤៤៥.៩៥៩</b>	<b>៥.៨៣៧.៣៣៨</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៦ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	មូលធនដែលបានបង់ ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦</b>			
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៣៨.០០០.០០០	២.៧៨៨.៨៨៤	៤០.៧៨៨.៨៨៤
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	១.៤៤៥.៩៥៩	១.៤៤៥.៩៥៩
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៣៨.០០០.០០០	៤.២៣៤.៨៤៣	៤២.២៣៤.៨៤៣
សមមូលពាន់រៀល (កំណត់សម្គាល់លេខ២.១.៥)	១៥៣.៤០៦.០០០	១៧.០៩៦.០៦១	១៧០.៥០២.០៦១
<b>សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧</b>			
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៣៨.០០០.០០០	៤.២៣៤.៨៤៣	៤២.២៣៤.៨៤៣
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	១.២០៣.៧៤០	១.២០៣.៧៤០
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៣៨.០០០.០០០	៥.៤៣៨.៥៨៣	៤៣.៤៣៨.៥៨៣
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	១៥៣.៤១១.៣២០	២១.៩៥៦.៣២១	១៧៥.៣៦៧.៦៤១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៦ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	២០១៧		២០១៦	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានពីសកម្មភាពប្រតិបត្តិការ	២២	(៥.៤៦០.៥៦៧)	(២២.០៤៥.០៧៣)	៦.០៤០.៩៦៧	២៤.៣៨៧.៣៨៣
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការទិញបន្ថែមនូវអចលនទ្រព្យ និងហត្ថបករណ៍	៨	(៥៨៩.៩៦០)	(២.៣៨១.៧៥១)	(៧៧០.១១៨)	(៣.១០៨.៩៦៦)
ការទិញបន្ថែមនូវកម្មវិធីកុំព្យូទ័រ	៩	(២៦៧.៤២៦)	(១.០៧៩.៦៣៦)	(២៥៧.៧៩៧)	(១.០៤០.៧២៦)
ចំណូលដែលបានមកពីការលក់ទ្រព្យសម្បត្តិ និងសម្ភារៈ	២០	៧.៣០០	២៩.៤៧១	៥.០០០	២០.១៨៥
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៨៥០.០៨៦)	(៣.៤៣១.៩១៦)	(១.០២២.៩១៥)	(៤.១២៩.៥០៧)
<b>ការ(ចុះ)កើនឡើងសុទ្ធនៃសាច់ប្រាក់</b>					
សមតុល្យសាច់ប្រាក់នៅដើមឆ្នាំ		៣៨.៣៦៧.០៨៧	១៥៤.៨៨៧.៩៣០	៣៣.៣៤៩.០៣៥	១៣៥.០៦៣.៥៩១
លំអៀងអត្រាប្តូរប្រាក់បរទេស		-	៥.៣៧១	-	(៤៣៣.៥៣៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងឆ្នាំ	៣	<u>៣៧.៥១៧.០០១</u>	<u>១៦០.២៦៣.២៧២</u>	<u>៣៣.៣២៦.១២៥</u>	<u>១៣៤.៦២៧.៥១៩</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៧ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១. ព័ត៌មានអំពីធនាគារ

ធនាគារ សាខាម៉ៃប៉ុង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បានបង្កើតឡើង និងចុះបញ្ជីអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវកាន់កាប់ទាំងស្រុងដោយ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារសាខាម៉ៃប៉ុង”) ដែលជាធនាគារមួយបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។ ធនាគារ ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោម អាជ្ញាប័ណ្ណធនាគារអចិន្ត្រៃយ៍លេខ ២៧ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាប័ណ្ណលេខ ៥២៣/០៩៦ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៩។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារ និងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រ កម្ពុជា។

### ដើមទុន

មូលនិធិសរុបរបស់ម្ចាស់ហ៊ុនធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន ៣៨ លានដុល្លារអាមេរិក ឬស្មើនឹង ១៥៣.៤១ ពាន់លានរៀល (ឆ្នាំ២០១៦៖ ៣៨ លានដុល្លារអាមេរិក ឬ ១៥៣.៤១ ពាន់លានរៀល)។

### ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

### បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារមានបុគ្គលិកសរុបចំនួន ២៤៣នាក់ ដែលក្នុងនោះ ១១៩នាក់ បំរើការនៅទីស្នាក់ការកណ្តាល ២៦នាក់ បំរើការនៅសាខាអូឡាំពិក ១៦នាក់ បំរើការនៅសាខាខេត្តកំពង់ចាម ១៤នាក់ បំរើការនៅសាខាច្បារអំពៅ ១៤នាក់ បំរើការនៅសាខាហេងលី ១៤នាក់ បំរើការនៅសាខាមុនីវង្ស ១២នាក់ បំរើការនៅសាខាពោធិ៍ចិនកុង ១៣នាក់ បំរើការនៅសាខា ខេត្តសៀមរាប និង ១៥នាក់ទៀត បំរើការនៅសាខាតាខ្មៅ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥៖ ២០៥ នាក់)។

### ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបានអនុញ្ញាតឲ្យផ្សាយដោយគណៈគ្រប់គ្រងនៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

## ២. គោលនយោបាយគណនេយ្យ

### ២.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយផ្អែកលើថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែទ្រព្យធានាត្រូវរឹបអូស ដែលត្រូវវាស់វែងក្នុងតម្លៃទាបជាង សមតុល្យនៃឥណទាន ឬបុរេប្រទាន ដែលបានធ្វើ ការប៉ាន់ស្មានតម្លៃពិតគណនេយ្យ នៃទ្រព្យសកម្មនោះគិតចាំថ្ងៃដែលរឹបអូស។ ធនាគារ រក្សា កត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំប្រចាំឆ្នាំដុល្លារអាមេរិក អនុលោមតាមប្រកាស លេខ ៨៧-០៧-១៦៤ ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ស្តីពី ភាសា រូបិយវត្ថុ និង អត្រាប្តូរប្រាក់សម្រាប់ការកត់ត្រានិងរបាយការណ៍គណនេយ្យ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង និង ដាក់បង្ហាញដោយអនុលោមតាម ស្តង់ដារគណនេយ្យ នៃកម្ពុជា (“CAS”) និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ការប្រែប្រួលទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមប្រកាសពាក់ព័ន្ធនានា របស់ធនាគារជាតិនៃកម្ពុជាដោយប្រើអត្រាប្តូរប្រាក់ចុងការិយបរិច្ឆេទ ៤.០៣៧ រៀលក្នុង១ ដុល្លារអាមេរិក សម្រាប់ការិយបរិច្ឆេទនៃរបាយការណ៍ (ឆ្នាំ២០១៦ គឺ ៤.០៣៧ រៀល ក្នុង ១ ដុល្លារអាមេរិក) ដូចដែលបាន ប្រកាសឲ្យប្រើដោយធនាគារជាតិនៃកម្ពុជា។ ទឹកប្រាក់ប្រែសម្រួលទាំងនេះ មិនត្រូវបានអះអាងថា ជាទឹកប្រាក់តំណាងឲ្យការបង្ហាញទឹកប្រាក់ដុល្លារអាមេរិក ឬ អាចត្រូវបានបង្ហាញជាប្រាក់រៀលតាមអត្រាផ្សេងទៀតទេ។

### ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តំណែងសំខាន់)

### ២.២. ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យនៃធនាគារ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន និងធ្វើការប៉ាន់ស្មានក្នុងការកំណត់បរិមាណដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

#### ២.២.១ សវិធានធនលើឥណទានដែលបាត់បង់

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុគុណភាពនៃឥណទាន និងបុរេប្រទានត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសវិធានធនលើឥណទានបាត់បង់ដែលនឹងបង្ហាញពេញលេញក្នុងកំណត់សម្គាល់លេខ ២.៣.៧។

#### ២.២.២ រូបិយប័ណ្ណមុខងារ និង សម្រាប់ការបង្ហាញ

ស្តង់ដារគណនេយ្យកម្ពុជាលេខ ២១ តម្រូវឱ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួនក្នុង ការកំណត់រូបិយប័ណ្ណសម្រាប់ការវាស់វែងព្រោះវាបានឆ្លុះបញ្ចាំងពីឥទ្ធិពលសេដ្ឋកិច្ច នៃប្រភព ប្រតិបត្តិការ និងកាលៈទេសៈរបស់ធនាគារ។

ក្នុងការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាលើចំណុចដូចខាងក្រោម៖

- ក. រូបិយប័ណ្ណដែលមានឥទ្ធិពលលើតម្លៃឧបករណ៍ និងសេវាហិរញ្ញវត្ថុ (តម្លៃឧបករណ៍ និងសេវា ហិរញ្ញវត្ថុ នឹងត្រូវបានកំណត់ និងធ្វើការលក់ចេញដោយប្រើប្រាស់រូបិយប័ណ្ណនេះ)
- ខ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- គ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការ ហើយតែងតែធ្វើការរក្សាទុក។

#### ២.២.៣ ភតិសន្យាប្រតិបត្តិការ

ធនាគារបានចុះកិច្ចសន្យាជួលអាគារដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ដោយផ្អែកលើមូលដ្ឋានក្នុងការវាស់វែងលើរយៈពេល និងលក្ខខណ្ឌនៃកិច្ចសន្យាជួល (ដូចជាភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្ម មិនត្រូវបានផ្ទេរទៅអ្នកជួលនៅក្នុងការិយបរិច្ឆេទនៃកិច្ចសន្យាជួល ហើយកិច្ចសន្យាជួលមានរយៈពេលតិចជាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម) ធនាគារបានកំណត់ថា ភតិសន្យាជួលហានិភ័យ និងផលប្រយោជន៍សំខាន់ៗទាំងអស់ក្នុងនាមជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិទាំងនេះ។

#### ២.២.៤ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់រាល់ទំហំខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដារដែលមិនបានប្រើប្រាស់ រហូតដល់កំរិតមួយដែលវាអាចនឹងទៅរួច ដែលប្រាក់ចំណេញគិតពន្ធពេលអនាគតនឹងអាចរកបាន ដើម្បីយកមកទូទាត់ជាមួយនឹងការខាតបង់ទាំងនោះ។ ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងសំខាន់ៗត្រូវបានតម្រូវ ដើម្បីកំណត់ទំហំនៃពន្ធពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់យោងទៅតាមកំរិត និងពេលវេលាសមរម្យនៃប្រាក់ចំណូលអនាគត ជាមួយគ្នានឹងយុទ្ធសាស្ត្រផែនការពន្ធដារអនាគត។

#### ២.២.៥ ការថយចុះនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការថយចុះនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ កើតមាននៅពេលដែលតម្លៃចុះបញ្ជីនៃទ្រព្យសកម្ម ឬ ទ្រព្យសកម្មប្រមូលផ្តុំមានតម្លៃលើសពីទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ហើយតម្លៃចុះបញ្ជីនៃទ្រព្យសកម្ម គឺយកតម្លៃខ្ពស់ជាងរវាងតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធការលក់ និងតម្លៃប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកថ្លៃដើមពាក់ព័ន្ធការលក់ គឺផ្អែកលើទិន្នន័យដែលទទួលបានពីប្រតិបត្តិការលក់ដោយប្រតិបត្តិការបើកចំហនៃទ្រព្យសកម្មដែលស្រដៀងគ្នា ឬតម្លៃអង្កេតនៅលើ ទីផ្សារដកថ្លៃដើមដែលកើតមានដើម្បីលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូសាច់ប្រាក់អប្បបរមា។ ធនាគារវាយតម្លៃការថយចុះនៃទ្រព្យសកម្ម នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរដែលបង្ហាញថា តម្លៃចុះបញ្ជីនៃទ្រព្យសកម្មមិនអាចប្រមូលមកវិញបាន។ កត្តាសំខាន់ៗនានាដែលធនាគារពិចារណាថាត្រូវឱ្យមានការពិនិត្យលើការថយចុះតម្លៃមែនមាន៖

- លទ្ធផលប្រតិបត្តិការមានកម្រិតទាបជាងខ្លាំង ធៀបទៅនឹងលទ្ធផលប្រតិបត្តិការរំពឹងទុកជាប្រវត្តិសាស្ត្រ ឬនាពេលអនាគត
- ការផ្លាស់ប្តូរសំខាន់ៗនៃរបៀបប្រើប្រាស់ទ្រព្យសកម្មដែលបានទិញ ឬ យុទ្ធសាស្ត្រអាជីវកម្ម ទាំងមូល
- និន្នាការអវិជ្ជមានសំខាន់ៗក្នុងវិស័យឧស្សាហកម្ម ឬ សេដ្ឋកិច្ច។

#### ២.២.៦ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រ

ធនាគារ ធ្វើការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័ររបស់ខ្លួន ហើយការប៉ាន់ស្មាននេះត្រូវបានត្រួតពិនិត្យឡើងវិញតាមកាលកំណត់ ដើម្បីធានាថារាល់សម្រាប់សម្របជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃអចលនទ្រព្យ និងហត្ថបករណ៍អចលនទ្រព្យវិនិយោគ និងកម្មវិធីកុំព្យូទ័រនីមួយៗ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តារាងលំអិត)

### ២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

#### ២.៣.១ បម្រែបម្រួលគោលនយោបាយគណនេយ្យ

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រគណនាដែលដាក់ឱ្យអនុវត្តដោយធនាគារ ត្រូវបានអនុវត្តដូចគ្នាទៅនឹងគោលនយោបាយគណនេយ្យ ក្នុងការិយបរិច្ឆេទគ្រាមុន។

#### ២.៣.២ គោលនយោបាយគណនេយ្យថ្មីមានប្រសិទ្ធភាព ពុំទាន់បានអនុវត្ត

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ៨៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិវិធានធនលើអីមភែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៩-០៧៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសិវិធានធន ដែលមានប្រសិទ្ធភាព ចាប់ពីការិយបរិច្ឆេទនៃប្រកាសថ្មីនេះ។ ប្រកាសថ្មីនេះតម្រូវអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ គណនាសិវិធានធនតាមបទប្បញ្ញត្តិ ទៅតាមការចាត់ថ្នាក់ឥណទានរបស់ខ្លួនជា៥ថ្នាក់ ដោយផ្អែកលើចំនួនថ្ងៃដែលហួសកាលកំណត់សង និង/ឬ ការទូទាត់ការប្រាក់។ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសាវាចរលេខ ៨៧-០១៨-០០១ ដើម្បីធ្វើការបំភ្លឺលើការធ្វើសិវិធានធនតាមបទប្បញ្ញត្តិមួយចំនួនដែលបានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសិវិធានធន
<b>សិវិធានធនទូទៅ៖</b>		
	០ ដល់ ១៤ថ្ងៃ (ឥណទានរយៈពេលខ្លី)	
ឥណទានធម្មតា	០ ដល់ ២៩ថ្ងៃ (ឥណទានរយៈពេលវែង)	9%
<b>សិវិធានជាក់លាក់៖</b>		
ឥណទានឃ្នាំមើល	១៥ ដល់ ៣០ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	៣០ ដល់ ៨៩ថ្ងៃ (ឥណទានរយៈពេលវែង)	៣%
ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	៩០ ដល់ ១៧៩ថ្ងៃ (ឥណទានរយៈពេលវែង)	២០%
ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	១៨០ ដល់ ៣៥៩ថ្ងៃ (ឥណទានរយៈពេលវែង)	៥០%
ឥណទានបាត់បង់	លើសពី ៩១ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	៣៦០ថ្ងៃ ឬច្រើនជាង (ឥណទានរយៈពេលវែង)	១០០%

ការធ្វើសិវិធានធនតាមបទប្បញ្ញត្តិ ត្រូវបានអនុវត្តសម្រាប់ហ្វានស៊ីលីវីទាំងក្នុង និងក្រៅតារាងតុល្យការរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុទាំងអស់។ ការធ្វើសិវិធានធនតាមបទប្បញ្ញត្តិ ដែលតម្រូវក្នុងប្រកាសថ្មីជាលទ្ធផលធ្វើឱ្យមានការកើនឡើងនូវសិវិធានធនលើឥណទានដែលបាត់បង់មានតម្លៃស្មើនឹង ៣.០៣ លានដុល្លារអាមេរិក និងកាត់បន្ថយប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទដោយចំនួនដូចគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ លើសពីនេះទៀតប្រកាសថ្មីតម្រូវឱ្យមានការប្រៀបធៀបរវាង ការធ្វើសិវិធានធនតាមបទប្បញ្ញត្តិ ជាមួយនឹង សិវិធានធនលើអីមភែរមិនដែលកំណត់ដោយផ្អែកលើ CIFRS នាពេលបានអនុវត្ត។ ក្នុងអំឡុងពេលអន្តរកាលមុនពេលអនុវត្ត CIFRS ធនាគារនឹងអនុវត្តតាមចំណាត់ថ្នាក់ឥណទាន និងការផ្តល់សិវិធានធនតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងប្រកាសថ្មី។

ចំពោះឥណទានប្រមូលទារមិនបានឬផ្នែកខ្លះនៃឥណទានដែលចាត់ថ្នាក់ជាបំណុលអាក្រក់នឹងត្រូវ លុបចោលពីបញ្ជីបន្ទាប់ពីការពិចារណាលើតម្លៃពិតគណនេយ្យនៃទ្រព្យធានា ប្រសិនបើការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង បានបញ្ជាក់ថាគ្មានការរំពឹងទុកថាមានការស្រោចស្រង់វិញបាន។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តំណែងសំខាន់)

### ២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងសំខាន់)

#### ២.៣.២ គោលនយោបាយគណនេយ្យសម្រាប់ប្រតិបត្តិការពុំទាន់បានអនុវត្ត (តំណែងសំខាន់)

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញស្នាមចរលេខ ៨៧-០១៨-០០១ ដើម្បីធ្វើការបំភ្លឺលើប្រកាសរបស់ធនាគារជាតិ ជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ បានចែងថាក្នុងករណីធនាគារមានការលំបាកក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្រប តាមប្រកាសថ្មី ធនាគារអាចបន្តអនុវត្តតាមកាតព្វកិច្ចដូចដែលបានអនុវត្ត ចំពោះការបិទបញ្ជីគណនេយ្យសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង ការិយបរិច្ឆេទបញ្ចប់។ ធនាគារនឹងចាប់ផ្តើមអនុវត្តប្រកាសថ្មីសម្រាប់ការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ បន្ថែមលើសពីនេះធនាគារត្រូវ ដាក់ស្ទើរបាយការណ៍ស្តីពីការអនុវត្តប្រកាសថ្មីទៅ NBC ឲ្យបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

#### ២.៣.៣. ផ្នែកព័ត៌មាន

ធនាគារធ្វើប្រតិបត្តិការស្ថិតនៅផ្នែកមួយនៃពាណិជ្ជកម្ម ធនាគារពាណិជ្ជ និងស្ថិតនៅមួយផ្នែកភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។

#### ២.៣.៤. សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សម្រាប់គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ ប្រាក់បញ្ញើតាមតម្រូវការ ប្រាក់បញ្ញើគ្មានកាលកំណត់ និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់បានក្នុងរយៈពេលបីខែ ឬ តិចជាងនេះនាពេលដាក់តម្កល់ និងដែលអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

ប្រាក់បញ្ញើតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការធនាគារ ត្រូវបានតម្កល់នៅ ធនាគារជាតិ នៃកម្ពុជា អនុលោមតាមច្បាប់ស្តីពីធនាគារ និង ស្ថាប័នហិរញ្ញវត្ថុដែលកំណត់អត្រាភាគរយអប្បបរមានៃដើមទុន និងប្រាក់បញ្ញើរបស់អតិថិជនដែលកំណត់ដោយ ធនាគារជាតិ នៃកម្ពុជា។

#### ២.៣.៥. ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារ

ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារ គឺនៅថ្លៃដើម។

#### ២.៣.៦. ឥណទាន និង ប្រាក់បុរេប្រទាន

ឥណទាន និងប្រាក់បុរេប្រទានទៅអតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទានដែលត្រូវបានលុប ចោល និងសំវិធានធនដែលមានលើឥណទាន និងបុរេប្រទានទាំងនោះ។ ឥណទានរយៈពេលខ្លី គឺជាឥណទានដែលនឹងត្រូវទូទាត់សងវិញ នៅក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីការិយបរិច្ឆេទដែលឥណទាននោះត្រូវបានផ្តល់ឲ្យអតិថិជន។ ឥណទានរយៈពេលវែង គឺជាឥណទាន ដែលនឹងត្រូវទូទាត់សងមកវិញ នៅក្នុងរយៈពេលលើសពីមួយឆ្នាំដោយគិតចាប់ពីការិយបរិច្ឆេទ ដែលឥណទានត្រូវបានផ្តល់ឲ្យអតិថិជន។ ឥណទានត្រូវបានលុបចោល នៅពេលធនាគារពុំមានសង្ឃឹមយ៉ាងប្រាកដនិយមណាមួយដែលថា ឥណទានអាចប្រមូលមកវិញបាន។ ការ ប្រមូលបានមកវិញនៃឥណទាន និងបុរេប្រទានដែលត្រូវបានលុបចោល ឬបានធ្វើសំវិធានធននៅក្នុងការិយបរិច្ឆេទមុនៗនឹងបន្ថយទឹកប្រាក់នៃ សំវិធានធនសម្រាប់ ឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

ឥណទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ គឺត្រូវបានទុកជាឥណទានមិនដំណើរការ។

#### ២.៣.៧. សំវិធានធនសម្រាប់ការបាត់បង់លើឥណទាន និងបុរេប្រទាន

សំវិធានធនសម្រាប់ការបាត់បង់លើឥណទាន និងបុរេប្រទានត្រូវធ្វើឡើងដោយអាស្រ័យទៅលើហានិភ័យជាក់លាក់នានា ដែលទាក់ទងទៅនឹង ឥណទាននិងបុរេប្រទានទាំងនោះ ដែលត្រូវបានពិនិត្យមើល និងកំណត់យ៉ាងជាក់លាក់ថាជាឥណទានឃ្នាំមើល ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់។ លើសពីនេះសំវិធានធនទូទៅត្រូវបានធ្វើឡើងផងដែរ សម្រាប់ឥណទានដែលត្រូវបានចាត់ថ្នាក់ជា ឥណទានធម្មតា។

ធនាគារអនុវត្តចំណាត់ថ្នាក់ឥណទាន និងផ្តល់សំវិធានធនដែលត្រូវដោយច្បាប់ ដូចមានចែងនៅក្នុងប្រកាសលេខ ៨៧-០៩-០៧៤ របស់ ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ដែលចែកសម្ពាធឥណទានរបស់ធនាគារជា ៥ថ្នាក់។ ប្រកាសនោះក៏ត្រូវបានធ្វើសំវិធានធន ទូទៅ និងដាក់លាក់អប្បបរមាត្រូវតែកំណត់ទុកទៅតាមការចាត់ថ្នាក់នៃឥណទានទាំងនោះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តពីទំព័រមុន)

### ២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

#### ២.៣.៧ សវិធានធនសម្រាប់ការបាត់បង់លើឥណទាន និងបុរេប្រទាន (តពីទំព័រមុន)

សវិធានធន ត្រូវបានធ្វើឡើងដោយផ្អែកលើភាគរយនៃឥណទាន និងបុរេប្រទានសរុបមានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	កម្រិតសវិធានធន
<b>សវិធានទូទៅ</b>		
ឥណទានធម្មតា	តិចជាង៣០ថ្ងៃ	១%
<b>សវិធានជាក់លាក់</b>		
ឥណទានឃ្នាំមើល	ពី ៣០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៩០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	ពី ៩០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ១៨០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	ពី ១៨០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៣៦០ ថ្ងៃ	៥០%
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬ ច្រើនជាង	១០០%

ឥណទានមិនអាចប្រមូលបាន ឬ ចំណែកឥណទានដែលចាត់ចំណាត់ថ្នាក់ជាឥណទានមិនល្អនឹងត្រូវលុបចោល បន្ទាប់ពីពិចារណាលើតម្លៃទីផ្សារជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) នៅពេលដែលគណៈគ្រប់គ្រងវិនិច្ឆ័យថា គ្មានលទ្ធភាពដ៏ប្រាកដនិយម ដើម្បីទារយកឥណទានមកវិញបាន។

#### ២.៣.៨ កិច្ចសន្យាផ្សេងៗដែលទាក់ទងនឹងឥណទាន

នៅក្នុងសកម្មភាពធម្មតានៃអាជីវកម្ម ធនាគារព្រមព្រៀងជាភាគីក្នុងកិច្ចសន្យានានាទាក់ទងនឹងឥណទានរួមមាន កិច្ចសន្យាឥណទានលិខិតឥណទាន និងការធានាផ្សេងៗ។ គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រសវិធានធន មានលក្ខណៈស្រដៀងគ្នាចំពោះឥណទានដែលបានព្រមព្រៀង ដូចដែលបានលាតត្រដាងខាងលើ។ សវិធានធនត្រូវបានកំណត់ឡើងចំពោះកិច្ចសន្យា ផ្សេងៗដែលទាក់ទងនឹងឥណទាននៅពេលដែលការខាតបង់ ត្រូវបានប្រមើលមើលថានឹងអាចកើតមាន។

#### ២.៣.៩ ការវិនិយោគហិរញ្ញវត្ថុសម្រាប់លក់

ការវិនិយោគហិរញ្ញវត្ថុសម្រាប់លក់ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនទិញទិញ ដែលធនាគារមានបំណងទិញ និងរក្សាទុកដោយមិនមានកាលកំណត់ ហើយដែលអាចលក់ដើម្បីឆ្លើយតបនឹងតម្រូវការសាច់ប្រាក់ ឬ ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ។

#### ២.៣.១០ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានរក្សាទុកត្រឹមតម្លៃទទួលស្គាល់ដែលអាចស្ថានទុកជាមុន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងចំពោះឥណទានសង្ស័យដោយយោងទៅតាមការពិនិត្យឡើងវិញលើឥណទានសរុបនៅបរិច្ឆេទតារាងតុល្យការ។

#### ២.៣.១១ អចលនទ្រព្យ ហត្ថបករណ៍ និងទ្រព្យអរូបិយ

ទ្រព្យសម្បត្តិសម្ភារៈ បរិក្ខារ និងទ្រព្យអរូបិយ ត្រូវបានបញ្ជាក់តាមតម្លៃដោយមិនរាប់បញ្ចូលការផ្តល់សេវាកម្មប្រចាំថ្ងៃប្រចាំថ្ងៃការរំលោះ/រំលោះបង្ករតិចជាងមុននិងការផ្តល់ការចុះតម្លៃ (បើមាន) ។ ការផ្លាស់ប្តូរនៃការរំពឹងទុកអាយុកាល ត្រូវបានគេពិចារណានៅពេលមានការផ្លាស់ប្តូររយៈពេលរំលោះឬវិធីសាស្ត្រដែលជាការសមស្របនិងត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរនៅក្នុងការប៉ាន់ប្រមាណគណនេយ្យ។ ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានគេលែងស្គាល់ នៅពេលដែលគេលក់ចោលឬនៅពេលដែលគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា។ ការចំណេញឬការបាត់បង់លើការលែងទទួលស្គាល់ទ្រព្យសកម្ម (គណនាពុទ្ធសកម្មវាងចំនួនទឹកប្រាក់បានពីការលក់ចោល និងតម្លៃយោងនៃទ្រព្យសកម្ម) ត្រូវបានទទួលស្គាល់នៅក្នុងចំណូលប្រតិបត្តិការផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផលក្នុងឆ្នាំដែលទ្រព្យសកម្មត្រូវបានលក់។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តំណែងសំខាន់)

### ២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងសំខាន់)

#### ២.៣.១១ អចលនទ្រព្យ ហត្ថបករណ៍ និងទ្រព្យអរូបិយ (តំណែងសំខាន់)

ការងារដែលកំពុងដំណើរការមិនត្រូវបានរំលោះទេ ហើយដឹកនាំមិនត្រូវបានរំលោះដែរ។ ការរំលស់ទ្រព្យសម្បត្តិ និងឧបករណ៍និងការរំលស់ការចំណាយលើកម្មវិធីកុំព្យូទ័រត្រូវបានគណនាតាមមូលដ្ឋានរំលោះចេញ លើអាយុកាលប្រហាក់ប្រហែលនៃទ្រព្យសកម្មទាំងនេះ ដែលមានដូចខាងក្រោម៖

ការកែលំអរអាការ	១៥ ឆ្នាំ
សំភារៈបច្ចេកវិទ្យាព័ត៌មាន	៤ ឆ្នាំ
គ្រឿងសង្ហារឹម និង គ្រឿងបរិក្ខារ	៤-៥ ឆ្នាំ
យានយន្ត	៤-៥ ឆ្នាំ

#### ២.៣.១២ ប្រាក់បញ្ញើពីអតិថិជន និងពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជន និងពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រាដោយយោងលើបរិមាណនៃប្រាក់បញ្ញើ។

#### ២.៣.១៣ បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាដោយផ្អែកលើតម្លៃដើម ហើយក៏ត្រូវបានចាត់ទុកជាតម្លៃសមរម្យមួយដែលរំពឹងថានឹងត្រូវសងនៅពេលអនាគតសម្រាប់ទំនិញ និងសេវាកម្មដែលបានទទួល។

#### ២.៣.១៤ សំវិធានធនលើបំណុល

សំវិធានធនលើបំណុល ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានភាពពិតប្រាកដ (តាមផ្លូវច្បាប់ ឬ ប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាមានលទ្ធភាពដែលតម្រូវឱ្យ មានលំហូរចេញផលប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ហើយការប៉ាន់ស្មាន ដែលអាចជឿជាក់បាននៃបរិមាណនោះត្រូវបានធ្វើឡើង។

សំវិធានធនត្រូវបានត្រួតពិនិត្យឡើងវិញនាការិយបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយធ្វើការកែតម្រូវឱ្យស្របទៅនឹងការប៉ាន់ស្មានល្អបំផុតនាពេលបច្ចុប្បន្ន។ នៅពេលតម្លៃពេលវេលានៃសាច់ប្រាក់ មានតម្លៃជាសារវន្ត បរិមាណសំវិធានធនគឺជាតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលរំពឹងទុក ដើម្បីទូទាត់បំណុល។

#### ២.៣.១៥ ពន្ធលើប្រាក់ចំណេញ

##### ពន្ធលើប្រាក់ចំណេញក្នុងគ្រា

ពន្ធលើប្រាក់ចំណេញក្នុងគ្រាជាទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទមុន ត្រូវបានវាស់វែងជាទឹកប្រាក់ដែលត្រូវបានរំពឹងទុកថា ត្រូវបានប្រមូលមកវិញ ឬ ត្រូវបង់ទៅអាជ្ញាធរពន្ធ ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រា និងច្បាប់ពន្ធដែលមានសុពលភាព រហូតដល់ការិយបរិច្ឆេទនៃតារាងតុល្យការនេះ។

##### ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ន នាការិយបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងទ្រព្យអកម្ម ហើយនិងតម្លៃពិតគណនេយ្យរបស់ពួកវាក្នុងគោលបំណងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ពន្ធពន្យារជាទ្រព្យអកម្ម ត្រូវបានទទួលស្គាល់លើចំនួនខុសគ្នាបណ្តោះអាសន្នជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារលើបំណុលកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬ ទ្រព្យអកម្មនៅក្នុងប្រតិបត្តិការដែលនៅពេលប្រតិបត្តិការនោះ មិនជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ចំណេញ ឬខាតជាប់ពន្ធ។

ពន្ធពន្យារ ជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ ដែលអាចកាត់កងបានត្រឹមទំហំមួយដែលទំនងថាប្រាក់ចំណេញជាប់ពន្ធនឹងអាចមាន ដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្ម កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬ ទ្រព្យអកម្មក្នុងប្រតិបត្តិការនៅពេលប្រតិបត្តិការនោះមិនមានឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ចំណេញ ឬខាតជាប់ពន្ធ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តំណែងដំបូង)

### ២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

#### ២.៣.១៥ ពន្ធលើប្រាក់ចំណេញ (តំណែងដំបូង)

តម្លៃពិគណនេយ្យនៃពន្ធពន្យារលើទ្រព្យសកម្មត្រូវបានត្រួតពិនិត្យឡើងវិញនាការិយបរិច្ឆេទតារាងតុល្យការនីមួយៗនិងត្រូវកាត់បន្ថយមកត្រឹមទំហំដែលមិនទំនងថា មានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ នឹងអាចផ្តល់ឲ្យពន្ធពន្យារទ្រព្យសកម្មទាំងអស់ ឬ មួយផ្នែកអាចយកមកប្រើប្រាស់បាននាពេលអនាគត។ ពន្ធលើប្រាក់ចំណូលពន្យារលើទ្រព្យសកម្ម ដែលមិនត្រូវបាន ទទួលស្គាល់នោះគឺត្រូវបានវាយតម្លៃឡើងវិញ នាការិយបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវទទួលស្គាល់តាមវិសាលភាពដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានទទួលបានមកវិញ។

#### ២.៣.១៦ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនដែលនៅសល់ត្រូវវាយការណ៍ក្នុងតារាងតុល្យការ ប្រសិនបើប្រសិនបើមានតែសិទ្ធិដែលបង្គាប់តាមផ្លូវច្បាប់ ឲ្យធ្វើការកាត់កងតម្លៃដែលទទួលស្គាល់ និងសុច្ឆន្ទៈក្នុងការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬក្នុងការទទួលស្គាល់លើទ្រព្យសកម្ម និងទូទាត់បំណុលនៅដំណាលគ្នា។ ករណីនេះមិនមែនជាករណីទូទៅ ដែលអាចអនុវត្តបានជាមួយកិច្ចព្រមព្រៀងទូទាត់មេ (Master Netting Agreement) និង ទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធដែលត្រូវបានបង្ហាញជាចំនួនដុលក្នុងតារាងតុល្យការ។

#### ២.៣.១៧ ការទទួលស្គាល់ចំណូល និង ចំណាយ

##### ១. ចំណូលការប្រាក់

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចដែលពាក់ព័ន្ធជាមួយប្រតិបត្តិការនឹងបរិច្ចេកទេសក្នុងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការវាស់វែងគួរឲ្យជឿជាក់បាន។

ចំណូលការប្រាក់ពីឥណទានវិបារូបន៍ ឥណទានមានកាលកំណត់ សមតុល្យជាមួយធនាគារ ជាតិកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កប្រចាំថ្ងៃ។ នៅពេលដែលឥណទានមិនដំណើរការ ការកាត់ត្រាអត្រាការប្រាក់ គឺត្រូវបានពន្យារលើទ្រព្យសកម្មទទួលស្គាល់ប្រាក់ចំណេញក្នុងឆ្នាំ នៅពេលសេវាកម្មផ្សេងៗ និងការសម្រួលត្រូវបានបំពេញ ឬ ច្រើនពីនេះ។

##### ២. ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ

ចំណូលពីកម្រៃឈ្នួល និងកម្រៃជើងសាររបស់ធនាគារត្រូវបង្ហាញតាមមូលដ្ឋានដូចខាងក្រោម៖

- (ក) កម្រៃពីការរៀបចំឥណទាន និង កម្រៃជើងសារដែលបានពីសេវាកម្មផ្សេងៗ និងការសម្រួលដែលផ្តល់ដល់អតិថិជនត្រូវបានទទួលស្គាល់ពេលប្រតិបត្តិការទាំងនេះកើតឡើង
- (ខ) កម្រៃទាយដូទាន និងកម្រៃធានាដែលបានមកពីសេវាកម្មផ្សេងៗ និងការសម្រួលដែលផ្តល់ដល់អតិថិជនត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញក្នុងឆ្នាំ នៅពេលសេវាកម្មផ្សេងៗ និងការសម្រួលត្រូវបានបំពេញ
- (គ) កម្រៃលើសេវា និងកម្រៃបែបបទត្រូវបានទទួលស្គាល់ពេលសេវាកម្មត្រូវបានបំពេញ។

##### ៣. ចំណាយការប្រាក់

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់អតិថិជន និងគណនីសម្រាប់ទូទាត់របស់ធនាគារផ្សេងៗ និងលើការខ្ចីត្រូវបានទទួលស្គាល់តាមមូលដ្ឋានគណនេយ្យបង្ក។

##### ៤. ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសារ

ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសាររបស់ធនាគារត្រូវបានទទួលស្គាល់នៅពេលកើតឡើង។

#### ២.៣.១៨ ភតិសន្យាប្រតិបត្តិការ

ការទូទាត់ភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមមូលដ្ឋានថេរពេញកាលកំណត់នៃកិច្ចសន្យា។

#### ២.៣.១៩ សម្ព័ន្ធហ្មតិ

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធហ្មតិលុះត្រាតែធនាគារមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬ ប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ប្រាសមកវិញ ឬ ប្រសិនបើធនាគារ និងភាគីនោះស្ថិតក្រោមការគ្រប់គ្រងរួមមួយ ឬ ក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធហ្មតិអាចជាបុគ្គល ឬ នីតិបុគ្គលហើយក៏រាប់បញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ (តំណែងសំខាន់)

### ២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងសំខាន់)

#### ២.៣.១៩ សម្ព័ន្ធអាករ (តំណែងសំខាន់)

សម្ព័ន្ធអាករត្រូវបានកំណត់ក្នុងមាត្រាទី៤៩ និង៥០ នៃច្បាប់ស្តីពីធនាគារ និង ស្ថាប័នហិរញ្ញវត្ថុដូច ខាងក្រោម៖

- (ក) បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលនូវយ៉ាងតិច ១០% នៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (ខ) ក្រុមហ៊ុនដែលត្រូវបានធនាគារកាន់កាប់នៅក្នុងដើមទុនដោយផ្ទាល់ ឬដោយប្រយោលនូវភាគកម្មសិទ្ធិបោះឆ្នោត យ៉ាងតិចស្មើនឹង ១០%
- (គ) បុគ្គលណាដែលចូលរួមក្នុងអភិបាលកិច្ច ការដឹកនាំ ការកាន់កាប់ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- (ឃ) សវនករឯករាជ្យ។

#### ២.៣.២០ ទ្រព្យសកម្មដែលនៅក្នុងបន្ទុកសម្រាប់ការធានា

ទ្រព្យសកម្ម ដែលត្រូវបានរក្សានៅក្នុងបន្ទុក ឬក្នុងសមាសភាពជាបស់ធានាគឺ មិនមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ ពីព្រោះទ្រព្យទាំងអស់នេះមិនមែនជាទ្រព្យសកម្មរបស់ធនាគារឡើយ។

#### ២.៣.២១ ការកាត់ខ្ទង់ចំនួនទឹកប្រាក់

ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកាត់ខ្ទង់ដំឡើងយកចំនួនស្រដៀងបំផុតសម្រាប់ខ្ទង់រាយ ចំពោះចំនួនទឹកប្រាក់ដុល្លារអាមេរិក និងស្រដៀងបំផុតសម្រាប់ទឹកប្រាក់ខ្ទង់សមមូលពាន់រៀល ចំពោះចំនួនទឹកប្រាក់ជាប្រាក់រៀល។

## ៣. សាច់ប្រាក់ក្នុងដៃ និង មាស

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>សាច់ប្រាក់</b>				
ដុល្លារអាមេរិក	៦.៨១៣.២២២	២៧.៥០៥.៩៣១	១២.២៩២.៧១៦	៤៩.៦២៥.៦៩៤
ខ្មែររៀល	២២៨.៨២៩	៩២៣.៨១៥	១២៨.៥៣៣	៥១៨.៨៨៨
រូបិយប័ណ្ណផ្សេងៗទៀត	១៥៥.៦៣៧	៦២៨.៣២៨	១១៧.៤៣១	៤៧៤.០៦៩
	<b>៧.១៩៧.៦៨៨</b>	<b>២៩.០៥៨.០៧៤</b>	<b>១២.៥៣៨.៦៨០</b>	<b>៥០.៦១៨.៦៥១</b>
<b>មាស</b>				
មាស XBJ	៣៦៣.៥៩១	១.៤៦៧.៨៦៨	៣២៧.៥៩២	១.៣២២.៤៨៩
មាស XAU	៣០៣	១.២២៣	២៧៣	១.១០២
	<b>៣៦៣.៨៩៤</b>	<b>១.៤៦៩.០៩១</b>	<b>៣២៧.៨៦៥</b>	<b>១.៣២៣.៥៩១</b>
	<b>៧.៥៦១.៥៨២</b>	<b>៣០.៥២៧.១៦៥</b>	<b>១២.៨៦៦.៥៤៥</b>	<b>៥១.៩៤២.២៤២</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៣. សាច់ប្រាក់ក្នុងដៃ និង មាស (តារាងលំអិត)

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សាច់ប្រាក់ក្នុងដៃ និង មាស	៧.៥៦១.៥៨២	៣០.៥២៧.១៦៥	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - គណនីចរន្ត	១៣.១១៦.១៤៧	៥២.៩៥១.៧២១	១៣.០៥៩.២៩៥	៥២.៧២០.៣៧៤
សមតុល្យនៅធនាគារផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើអាចចរបាន	៤០០.០០០	១.៦១៤.៨៥៧	៥៥០.០០០	២.២២០.៣៥០
ប្រាក់បញ្ញើចរន្ត និង មានកាល កំណត់ តិចជាង៣ខែ	១០.៩៧៨.៧០៥	៤៤.៣២២.៥៦៩	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤
	<b>៣២.០៥៦.៤៣៤</b>	<b>១២៩.៤១៦.៣១២</b>	<b>៣៨.៣៦៧.០៨៧</b>	<b>១៥៤.៨៨៧.៩៣០</b>

## ៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
គណនីចរន្ត និងគណនីទូទាត់	១៣.១១៦.១៤៧	៥២.៩៥១.៧២១	១៣.០៥៩.២៩៥	៥២.៧២០.៣៧៤
គណនីចរន្ត - ដុល្លារអាមេរិក	១០.៩៤៤.៧៨៧	៤៤.១៨៩.៥១៦	១១.៣៦៣.៣៣០	៤៥.៨៧៣.៧៦៣
គណនីចរន្ត - ខ្មែររៀល	២០៥.៩៤២	៨៣១.៤១៧	៥៣៦.៩៦៦	២.១៦៧.៧៣២
គណនីទូទាត់ - ដុល្លារអាមេរិក	១.៩៦៦.៤០០	៧.៧៧៨.៧៦១	១.០៥៩.៨៣៩	៤.២៧៨.៥៧០
គណនីទូទាត់ - ខ្មែររៀល	៣៨.៦៤៨	១៥៦.០២៧	៩៩.១៦០	៤០០.៣០៩
វិញ្ញាបនបត្រប្រាក់បញ្ញើ អាចចរបាន បាន	៤០០.០០០	១.៦១៤.៨៥៧	៥៥០.០០០	២.២២០.៣៥០
ប្រាក់បញ្ញើតាមច្បាប់	១៥.២២២.២៩៣	៦១.៤៥៤.៥២៨	១៦.៥២២.២៩៣	៦៦.៧០០.៤៩៧
ប្រាក់តម្កល់ធានាលើដើមទុន - ដុល្លារអាមេរិក	៣.៨០០.០០០	១៥.៣៤១.១៣២	៣.៨០០.០០០	១៥.៣៤០.៦០០
ប្រាក់បម្រុងកាតព្វកិច្ច - ដុល្លារអាមេរិក	១១.៤០០.០០០	៤៦.០២៣.៣៩៦	១២.៧០០.០០០	៥១.២៦៩.៩០០
ប្រាក់បម្រុងកាតព្វកិច្ច - ខ្មែររៀល	២២.២៩៣	៩០.០០០	២២.២៩៣	៨៩.៩៩៧
	<b>២៨.៧៣៨.៤៤០</b>	<b>១១៦.០២១.១០៦</b>	<b>៣០.១៣១.៥៨៨</b>	<b>១២១.៦៤១.២២១</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដើមទុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (តំបន់ដើមទុន)

### (១) ប្រាក់តម្កល់ធនាគារលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០០១ គ្រប់ធនាគារត្រូវបានតម្រូវឱ្យតម្កល់ប្រាក់បញ្ញើតាមច្បាប់ចំនួន ១០ភាគរយ នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញនៅពេលដែលធនាគារស្ម័គ្រចិត្តឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### (២) ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ធ៧-០១២-១៤០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ធនាគារត្រូវបានតម្រូវឱ្យរក្សាចំនួនសាច់ប្រាក់បម្រុងជាក់លាក់នៅ ធនាគារជាតិនៃកម្ពុជា ក្នុងទម្រង់ប្រាក់បញ្ញើកាតព្វកិច្ចដោយគណនាស្មើនឹង ៨% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង១២,៥០% នៃប្រាក់បញ្ញើជាប្រិយប័ណ្ណបរទេស។

### (៣) វិញ្ញាបនបត្រប្រាក់បញ្ញើអាចចរចាបាន

វិញ្ញាបនបត្រប្រាក់បញ្ញើអាចចរចាបាននេះមានរយៈពេល៣ខែ។ វិញ្ញាបនបត្រប្រាក់បញ្ញើអាច ចរចាបានសរុបតម្លៃ ២,៧លានដុល្លារអាមេរិកជាមានការប្រាក់ ១,១០% ក្នុងមួយឆ្នាំ និង ៣០០ លានរៀលជាមួយការប្រាក់ ១,៤០% ក្នុងមួយឆ្នាំ (ឆ្នាំ២០១៦៖ ០,៦៦%ក្នុងមួយឆ្នាំ)។

វិញ្ញាបនបត្រនេះមានទម្រង់ជាទ្រព្យធានាជាមួយធនាគារជាតិនៃកម្ពុជាសម្រាប់ដំណើរការដាច់ទាត់មូលប្បទានបត្រ។

វិញ្ញាបនបត្រនេះត្រូវបានដាក់កម្រិតសម្រាប់ការដកប្រាក់ចេញពី រហូតដល់ធនាគារបញ្ចប់ ការដាច់ទាត់មូលប្បទានបត្រជាមួយធនាគារជាតិនៃកម្ពុជា។ ការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់តម្កល់ផ្សេងៗនៅ ធនាគារជាតិនៃកម្ពុជា សង្ខេបដូចខាងក្រោម៖

	២០១៧	២០១៦
ប្រាក់តម្កល់ធនាគារលើដើមទុន	០,៣៦%	០,២១%
ប្រាក់បម្រុងកាតព្វកិច្ច (ដុល្លារអាមេរិក)	០,២១% - ០,៣៨%	០,២៤%
ប្រាក់បម្រុងកាតព្វកិច្ច (ខ្មែររៀល)	-	-
ប្រាក់បញ្ញើមានកាលកំណត់	០,៦៤%	០,៧០%
គណនីចរន្ត	-	-
គណនីទូទាត់	-	-

## ៥. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក	៩.៧០១.៤០៨	៣៩.១៦៥.៩៤២	៣.៣១៨.៩៩៤	១៣.៣៩៨.៧៧៩
ស្ថាប័នហិរញ្ញវត្ថុបរទេស	១.២៧៧.២៩៧	៥.១៥៦.៦២៧	៨.៥៧២.២៥៣	៣៤.៦០៦.១៨៥
ក្នុងនោះ៖				
បញ្ញើតាមតម្រូវការនៅធនាគារមេ (កំណត់សម្គាល់ ២.៤)	១.២១១.៧៤៣	៤.៨៩១.៩៧៦	៨.០៦៦.០៤៤	៣២.៥៦២.៦១៨
ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក	៤៩៧.៧០០	២.០០៩.២៨៥	-	-
	<b>១១.៤៧៦.៤០៥</b>	<b>៤៦.៣៣១.៨៥៤</b>	<b>១១.៨៩១.២៤៧</b>	<b>៤៨.០០៤.៩៦៤</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៥. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (តារាងលំអិត)

អត្រាការប្រាក់ប្រចាំឆ្នាំនៃសមតុល្យនៅស្ថាប័នឥណទានផ្សេងៗ មានដូចតទៅ៖

	២០១៧	២០១៦
បញ្ញើតាមតម្រូវការ	០,០០% - ០,៥០%	០,០០% - ០,៥០%
បញ្ញើមានកាលកំណត់	៣,០០% - ៦,០០%	

## ៦. ឥណទាន និង បុរេប្រទានទៅអតិថិជន

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>ឥណទាន</b>				
ឥណទានមានកាលកំណត់	១០០.១៣៣.៩១១	៤០៤.២៥៤.៦១៧	៩៥.៩៨១.៥៦៩	៣៨៧.៤៧៧.៥៩៤
ឥណទានវិបារូបន៍	១៨.៨០១.៤២៤	៧៥.៩០៣.៩៨១	១៩.០២០.០៣៤	៧៦.៧៨៣.៨៧៧
ប័ណ្ណឥណទាន	៤២៣.២២៣	១.៧០៨.៦១១	១១៧.៩៨៤	៤៧៦.៣០២
<b>ឥណទានសរុប - ដុល</b>	<b>១១៩.៣៥៨.៥៥៨</b>	<b>៤៨១.៨៦៧.២០៩</b>	<b>១១៥.១១៩.៥៨៧</b>	<b>៤៦៤.៧៣៧.៧៧៣</b>
<b>សិវិធានធនសម្រាប់ការបាត់បង់</b>				
សិវិធានធនជាក់លាក់	(២.២៥៧.៩២៤)	(៩.១១៥.៥៥៥)	(២.១៣០.៧០២)	(៨.៦០១.៦៤៤)
សិវិធានធនទូទៅ	(៧៩៣.០១៧)	(៣.២០១.៥២១)	(១.១០៦.៤៦៥)	(៤.៤៦៦.៧៩៩)
	(៣.០៥០.៩៤១)	(១២.៣១៧.០៧៦)	(៣.២៣៧.១៦៧)	(១៣.០៦៨.៤៤៣)
<b>ឥណទាន និង បុរេប្រទានទៅអតិថិជន - សុទ្ធ</b>	<b>១១៦.៣០៧.៦១៧</b>	<b>៤៦៩.៥៥០.១៣៣</b>	<b>១១១.៨៨២.៤២០</b>	<b>៤៥១.៦៦៩.៣៣០</b>

បម្រែបម្រួលនៃការធ្វើសិវិធានធនសម្រាប់ឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>ឥណទាន</b>				
សមតុល្យថ្ងៃទី១ ខែមករា	២.១៣០.៧០២	៨.៦០១.៦៤៤	១.៦២៤.១៩២	៦.៥៧៧.៩៧៨
ចំណាយសំរាប់សិវិធានធនក្នុងឆ្នាំ	១២៧.២២២	៥១៣.៦១៣	៥០៦.៥១០	២.០៤៤.៧៨០
លំអៀងអត្រាប្តូរប្រាក់	-	២៩៨	-	(២១.១១៤)
<b>សមតុល្យ ថ្ងៃទី៣១ ខែធ្នូ</b>	<b>២.២៥៧.៩២៤</b>	<b>៩.១១៥.៥៥៥</b>	<b>២.១៣០.៧០២</b>	<b>៨.៦០១.៦៤៤</b>
<b>សិវិធានធនទូទៅ</b>				
សមតុល្យថ្ងៃទី១ ខែមករា	១.១០៦.៤៦៥	៤.៤៦៦.៧៩៩	១.០៨២.៣៤០	៤.៣៨៣.៤៧៧
ចំណាយសំរាប់សិវិធានធនក្នុងឆ្នាំ	(៣១៣.៤៤៨)	(១.២៦៥.៤៣៣)	២៤.១២៥	៩៧.៣៩៣
លំអៀងអត្រាប្តូរប្រាក់	-	១៥៥	-	(១៤.០៧១)
សមតុល្យថ្ងៃទី៣១ ខែធ្នូ	៧៩៣.០១៧	៣.២០១.៥២១	១.១០៦.៤៦៥	៤.៤៦៦.៧៩៩
<b>សរុបសិវិធានធនក្នុងឆ្នាំ</b>	<b>៣.០៥០.៩៤១</b>	<b>១២.៣១៧.០៧៦</b>	<b>៣.២៣៧.១៦៧</b>	<b>១៣.០៦៨.៤៤៣</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

## ៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (តារាងលំអុន)

ក) ការចាត់ថ្នាក់សម្គាល់ឥណទាន មានដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>ឥណទានធម្មតា</b>				
មានទ្រព្យធានា	៧៨.៣៥៦.៦១៩	៣១៦.៣៣៦.៦៤១	១០៩.៧៩០.៣០៥	៤៤៣.២២៣.៤៦១
គ្មានទ្រព្យធានា	៩៤៥.១៩៩	៣.៨១៥.៩០១	៨៥៦.២៣៣	៣.៤៥៦.៦១៣
	<b>៧៩.៣០១.៨១៨</b>	<b>៣២០.១៥២.៥៤២</b>	<b>១១០.៦៤៦.៥៣៨</b>	<b>៤៤៦.៦៨០.០៧៤</b>
<b>ឥណទានឆ្នាំមើល</b>				
មានទ្រព្យធានា	៣៨.៣៨៦.៦៩០	១៥៤.៩៧២.៤៤២	២.២៧៩.៦៤០	៩.២០២.៩០៧
គ្មានទ្រព្យធានា	៣.០៩៥	១២.៤៩៥	-	-
	<b>៣៨.៣៨៩.៧៨៥</b>	<b>១៥៤.៩៨៤.៩៣៧</b>	<b>២.២៧៩.៦៤០</b>	<b>៩.២០២.៩០៧</b>
<b>ឥណទានក្រោមស្តង់ដារ</b>				
មានទ្រព្យធានា	-	-	១៨.២៩៧	៧៣.៨៦៥
គ្មានទ្រព្យធានា	៤៩៩.៩៧១	២.០១៨.៤៥៣	-	-
	<b>៤៩៩.៩៧១</b>	<b>២.០១៨.៤៥៣</b>	<b>១៨.២៩៧</b>	<b>៧៣.៨៦៥</b>
<b>ឥណទានសង្ស័យ</b>				
មានទ្រព្យធានា	៣២១.៤៩៥	១.២៩៧.៩២០	២៣២.៩១៨	៩៤០.២៩០
គ្មានទ្រព្យធានា	-	-	-	-
	<b>៣២១.៤៩៥</b>	<b>១.២៩៧.៩២០</b>	<b>២៣២.៩១៨</b>	<b>៩៤០.២៩០</b>
<b>ឥណទានបាត់បង់</b>				
មានទ្រព្យធានា	៨៤៥.៤៨៩	៣.៤១៣.៣៥៧	១.៩៤២.១៩៤	៧.៨៤០.៦៣៧
គ្មានទ្រព្យធានា	-	-	-	-
	<b>៨៤៥.៤៨៩</b>	<b>៣.៤១៣.៣៥៧</b>	<b>១.៩៤២.១៩៤</b>	<b>៧.៨៤០.៦៣៧</b>
<b>សរុប</b>	<b>១១៩.៣៥៨.៥៥៨</b>	<b>៤៨១.៨៦៧.២០៩</b>	<b>១១៥.១១៩.៥៨៧</b>	<b>៤៦៤.៧៣៧.៧៧៣</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (ត្រីមាសទី១)

- (ខ) យោងលេខកំណត់សម្គាល់ ២៥.១ ហានិភ័យឥណទានសម្រាប់ការវិភាគគុណភាពឥណទាន។
- (គ) ការវិភាគឥណទាន និងបុរេប្រទានតាមអាយុកាលត្រូវបានបង្ហាញនៅកំណត់សម្គាល់ ២៥.៣ ស្តីអំពីការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។
- (ឃ) ការវិភាគឥណទាន និងបុរេប្រទានតាមរូបិយប័ណ្ណត្រូវបានបង្ហាញនៅកំណត់សម្គាល់ ២៥.៤ស្តីអំពី ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។
- (ង) ការវិភាគឥណទាន និងបុរេប្រទានតាមប្រភេទនៃឥណទាន មានដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ឥណទានពាណិជ្ជកម្ម	៦១.៩៦៥.៩៥៣	២៥០.១៦៥.២២៨	៦៧.៤៥៥.០០៨	២៧២.៣១៥.៨៦៨
ឥណទានសំរាប់អ្នកប្រើប្រាស់	៥៧.៣៩២.៦០៥	២៣១.៧០១.៩៨១	៤៧.៦៦៤.៥៧៩	១៩២.៤២១.៩០៥
<b>សរុបឥណទានដុល</b>	<b>១១៩.៣៥៨.៥៥៨</b>	<b>៤៨១.៨៦៧.២០៩</b>	<b>១១៥.១១៩.៥៨៧</b>	<b>៤៦៤.៧៣៧.៧៧៣</b>

(ច) ការវិភាគសម្ពាធឥណទាន តាមប្រភេទអាជីវកម្មមានដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
រុករករ៉ែ	៣៨.៣៧១.៥៧៨	១៥៤.៩១១.៤៣២	៤៦.៤៣៣.២២៩	១៨៧.៤៥០.៩៤៦
ភ្នាក់ងារលក់ដុំ និង រាយ	៤១.២៤៣.៧០៨	១៦៦.៥០៦.៦២៣	៣៧.០០១.៨៤៨	១៤៩.៣៧៦.៤៦១
ប្រើប្រាស់ផ្ទាល់ខ្លួន	២០.៧០០.៨១៥	៨៣.៥៧២.០៨៨	១២.៦១៤.៨៤៧	៥០.៩២៦.១៣៨
សេវា	៧.៤៥០.៤៣៣	៣០.០៧៨.៤៤១	៨.៧១៦.៦២២	៣៥.១៨៩.០០២
ការនាំចេញ និងនាំចូល	៥.០៣៨.៣៧៦	២០.៣៤០.៦២៩	៤.០៥៣.៣៥៤	១៦.៣៦៣.៣៨៨
ដីធ្លី និងអចលនទ្រព្យ	១.១៤៣.៦៦៤	៤.៦១៧.១៣២	១.២១៨.០២២	៤.៩១៧.១៥៦
ឧស្សាហកម្មផ្សេងៗ	៤.៩៨៣.៦៨៩	២០.១១៩.៨៥១	៤.៩៦៣.៦៨១	២០.០៣៨.៣៨០
<b>សរុបឥណទានដុល</b>	<b>៤២៦.២៩៥</b>	<b>១.៧២១.០១៣</b>	<b>១១៧.៩៨៤</b>	<b>៤៧៦.៣០២</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (តារាងលំអុន)

( ច ) វិភាគបន្ថែមឥណទាន និងបុរេប្រទានតាមនិវាសនភាព សម្ព័ន្ធភាព និង ហានិភ័យមានដូចទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>និវាសនភាព៖</b>				
និវាសនជន	១១៩.៣៥៨.៥៥៨	៤៨១.៨៦៧.២០៩	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣
អនិវាសនជន	-	-	-	-
	<u>១១៩.៣៥៨.៥៥៨</u>	<u>៤៨១.៨៦៧.២០៩</u>	<u>១១៥.១១៩.៥៨៧</u>	<u>៤៦៤.៧៣៧.៧៧៣</u>
<b>តាមសម្ព័ន្ធភាព៖</b>				
ភាគីសម្ព័ន្ធយោគី	១៥៩.៣៥៣	៦៤៣.៣៣២	១៦០.៣១៧	៦៤៧.២០០
ពុំមែនភាគីសម្ព័ន្ធយោគី	១១៩.១៩៩.២០៥	៤៨១.២២៣.៨៧៧	១១៤.៩៥៩.២៧០	៤៦៤.០៩០.៥៧៣
	<u>១១៩.៣៥៨.៥៥៨</u>	<u>៤៨១.៨៦៧.២០៩</u>	<u>១១៥.១១៩.៥៨៧</u>	<u>៤៦៤.៧៣៧.៧៧៣</u>
<b>តាមហានិភ័យ៖</b>				
ហានិភ័យធំ	៣៧.៧៨៦.៦៦៦	១៥២.៥៥០.០៦០	៤៤.៥៣៣.២២៩	១៧៩.៧៨០.៦៤៦
ពុំមែនហានិភ័យធំ	៨១.៥៧១.៨៩២	៣២៩.៣១៧.១៤៩	៧០.៥៨៦.៣៥៨	២៨៤.៩៥៧.១២៧
	<u>១១៩.៣៥៨.៥៥៨</u>	<u>៤៨១.៨៦៧.២០៩</u>	<u>១១៥.១១៩.៥៨៧</u>	<u>៤៦៤.៧៣៧.៧៧៣</u>

អនុលោមតាមប្រកាសលេខ ៧៧-០៦-២២៦ ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា ការប្រឈមនឹងហានិភ័យធំ ត្រូវបានកំណត់ថាជា ហានិភ័យដុល ដែលបណ្តាលមកពីដំណើរការរបស់ធនាគារជាមួយអ្នកទទួលបានផលប្រាក់ ដែលហានិភ័យនេះគឺលើ១០% នៃតម្លៃសុទ្ធ។ ហានិភ័យ នេះគឺសំដៅទៅលើចំនុចខ្ពស់ពីរ៖ ( ក ) ប្រាក់កម្ចីដែលមិនទាន់សង និង ( ខ ) ប្រាក់កម្ចីដែលត្រូវបានអនុញ្ញាត។ នៅថ្ងៃទី៣១ ធ្នូ ២០១៦ ពុំមាន ហានិភ័យធំនៃសមតុល្យក្រៅតារាងតុល្យការនោះទេ ។

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឥណទាន និង បុរេប្រទានទៅអតិថិជនមានដូចតទៅ៖

	២០១៧	២០១៦
ឥណទានរយៈពេលខ្លី	៥.៣០% - ១៦.៨០%	៥.០០% - ១២.០០%
ឥណទានរយៈពេលមធ្យម និងរយៈពេលវែង	៥.២៥% - ១៦.៨០%	៥.០០% - ១៨.០០%

## ៧. ការវិនិយោគលើមូលប័ត្រ

	២០១៧			២០១៦		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	%កម្មសិទ្ធ របស់ធនាគារ	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	%កម្មសិទ្ធ របស់ធនាគារ
ក្រុមហ៊ុន ក្រេឌីតប្តូរកម្ពុជា	២៥.០០០	១០០.៩២៩	១%	២៥.០០០	១០០.៩២៩	១%

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់កំរង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៨. អចលនទ្រព្យ និងហត្ថបករណ៍

	ការកែលម្អអាគារ ដុល្លារអាមេរិក	សំភារៈកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ថ្លៃដើម</b>					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៨៥៤.០៥៨	១.៤៩៥.០០៧	៤៧៤.៦៩៤	៥៦៤.៥១៥	៣.៣៨៨.២៧៤
ទិញបន្ថែម	១៧៥.៤៥៣	១៩៣.៩៨៤	១២២.០២៣	៩៨.៥០០	៥៨៩.៩៦០
លក់ចេញ	-	-	-	(១២.៣៥០)	(១២.៣៥០)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	១.០២៩.៥១១	១.៦៨៨.៩៩១	៥៩៦.៧១៧	៦៥០.៦៦៥	៣.៩៦៥.៨៨៤
<b>រំលស់បង្គរ</b>					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៥៤៤.២១០	៨១០.៦៧៧	៣១៥.៨៦៧	៤០៧.៣៨៤	២.០៧៨.១៣៨
រំលស់	១៣៨.២១៣	១៧២.១៥១	៥៥.៥៧០	៨០.៨៧១	៤៤៦.៨០៥
លក់ចេញ	-	-	-	(៦.៩១២)	(៦.៩១២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៦៨២.៤២៣	៩៨២.៨២៨	៣៧១.៤៣៧	៤៨១.៣៤៣	២.៥១៨.០៣១
<b>តំលៃពិតគណនេយ្យ</b>					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៣០៩.៨៤៨	៦៨៤.៣៣០	១៥៨.៨២៧	១៥៧.១៣១	១.៣១០.១៣៦
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៣៤៧.០៨៨	៧១៦.១៦៣	២២៥.២៤០	១៦៩.៣២២	១.៤៥៧.៨១៣
<b>សមមូលតាមតំរូវល</b> (កំណត់សម្គាល់ ២.១.៥)					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	១.២៥០.៨៥៦	២.៧៦២.៦៤០	៦៤១.១៨៥	៦៣៤.៣៣៨	៥.២៨៩.០១៩
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	១.៤០១.២៤៣	២.៨៥០.៨៧៩	៩០៩.៤៨៧	៦៨៣.៥៧៧	៥.៨៤៥.១៨៦

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៩. ទ្រព្យអរូបី

	កម្មវិធីកុំព្យូទ័រដុល្លារអាមេរិក
<b>ថ្លៃដើម</b>	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៦៨៧.៧០៨
ទិញបន្ថែម	២៦៧.៤២៦
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	<u>៩៥៥.១៣៤</u>
<b>រំលស់បង្ក</b>	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៤២៨.២៩០
រំលស់	៧៣.៩៦៥
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	<u>៥០២.២៥៥</u>
<b>តំលៃពិតគណនេយ្យ</b>	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	<u>២៥៩.៤១៨</u>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	<u>៤៥២.៨៧៩</u>
<i>សមមូលជាពាន់រៀល (កំណត់សម្គាល់ ២.១.៥)</i>	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	<u>១.០៤៧.២៧០</u>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	<u>១.៨២៨.៣៣៦</u>

## ១០. ទ្រព្យសកម្មផ្សេងៗ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ការប្រាក់ដែលត្រូវទទួល	៤.៧២៤.៩៨៥	១៩.០៧៥.៤២៦	៣.៨១១.៩៩៦	១៥.៣៨៩.០២៨
ប្រាក់កក់ជួលអាគារ	២២៤.០៩០	៩០៤.៦៨៣	២១០.១០០	៨៤៨.១៧៤
បុរេប្រទានសម្រាប់បុគ្គលិក	៥៦.៥៣៤	២២៨.២៣៦	៦៣.៤០៣	២៥៥.៩៥៨
បុរេប្រទានសម្រាប់ការចែទាំប្រព័ន្ធ T២៤ និង IBM	៦៣.៥៨២	២៥៦.៦៨៩	៤៦.១៧០	១៨៦.៣៨៨
ចំណាយបង់មុនសម្រាប់ការជួល និង ការធានារ៉ាប់រង	២៤.១៨៧	៩៧.៦៤៦	២៤.១៣៦	៩៧.៤៣៧
បុរេប្រទានសំរាប់ការធ្វើប្រាក់	៥០.៤៩៩	២០៣.៨៧២	១៦.៩១២	៦៨.២៧៤
ទ្រព្យសកម្មត្រូវទទួលផ្សេងៗ	២១.៣៥៤	៨៦.២០៩	៥.៧៨៨	២៣.៣៦៦
	<u>៥.១៦៥.២៣១</u>	<u>២០.៨៥២.៧៦១</u>	<u>៤.១៧៨.៥០៥</u>	<u>១៦.៨៦៨.៦២៥</u>
សំវិធានធនសំរាប់ការប្រាក់ទទួលបាន	( ៣៥៥.៣៧៥ )	( ១.៤៣៤.៧០០ )	( ៥១៣.១២៤ )	( ២.០៧១.៤៨២ )
	<u>៤.៨០៩.៨៥៦</u>	<u>១៩.៤១៨.០៦១</u>	<u>៣.៦៦៥.៣៨១</u>	<u>១៤.៧៩៧.១៤៣</u>

នៅក្នុងគណនីទទួលការប្រាក់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ បានរួមបញ្ចូល ការប្រាក់បង្ករទុកចំនួន ៣.០២៧.៥០២ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥៖ ២.២៤៤.០៩៦) ពីកម្ចីផ្តល់ទៅឲ្យអតិថិជនផ្នែករុករានដែល ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យសងគ្រលប់មកវិញ( សូមពិនិត្យមើលសម្គាល់ទី៦ )។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១១. ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ប្រាក់បញ្ញើតាមតម្រូវការ	៣.៩០១.៧៣៥	១៥.៧៥១.៨៥០	៣៦.៨៦៩.៣៦៣	១៤៨.៨៤១.៦១៨
ក្នុងនោះ:				
នៅធនាគារមេទុក (កំណត់សម្គាល់ ២៤)	៣.៨៩៨.៣២២	១៥.៧៣៨.០៧១	៣៦.៨៦៥.៩៤៤	១៤៨.៨២៧.៨១៥
ប្រាក់បញ្ញើមានកាលកំណត់ និង ឥណទាន	៣១.០៥២.៣៨៩	១២៥.៣៦២.៨៤២	២៣.៣៧៦.៥០៩	៩៤.៣៧០.៩៦៧
<b>សរុប</b>	<b>៣៤.៩៥៤.១២៤</b>	<b>១៤១.១១៤.៦៩២</b>	<b>៦០.២៤៥.៨៧២</b>	<b>២៤៣.២១២.៥៨៥</b>

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់ស្ថាប័នឥណទានផ្សេងៗ មានដូចតទៅ៖

	២០១៧	២០១៦
ប្រាក់បញ្ញើតាមតម្រូវការ	0.00%	0.00%
ប្រាក់បញ្ញើមានកាលកំណត់	២.២៥% - ៣.៧៥%	២.០០% - ៤.៤០%

## ១២. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
គណនីចរន្ត	៣.៦៩៨.០៣៤	១៤.៩២៩.៤៨១	៤.១២៣.៩១៧	១៦.៦៤៨.២៥៣
គណនីមានកាលកំណត់	៦៨.១៥៦.១៤១	២៧៥.១៥៥.៨៨៣	៤៧.៤៥៤.៥៩៩	១៩១.៥៧៤.២១៦
គណនីសន្សំ	១៨.៤៥៦.៧៧០	៧៤.៥១២.៥៦៤	១៦.១៥៧.៦៣៧	៦៥.២២៨.៣៨១
	<b>៩០.៣១០.៩៤៥</b>	<b>៣៦៤.៥៩៧.៩២៨</b>	<b>៦៧.៧៣៦.១៥៣</b>	<b>២៧៣.៤៥០.៨៥០</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១២. ប្រាក់បញ្ញើរបស់អតិថិជន (តំបន់ព័រមុន)

ការវិភាគពីប្រាក់បញ្ញើរបស់អតិថិជនមានដូចតទៅ៖  
(ក) ប្រភេទនៃអតិថិជន

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ក្រុមហ៊ុនក្នុងស្រុក	១០.៣៦១.៨៧៩	៤១.៨៣២.៣៥៥	៧.២២១.៤៩២	២៩.១៥៣.១៦៣
ក្រុមហ៊ុនបរទេស	៧៩.៧៧២	៣២២.០៥១	៦៧.០៩៧	២៧០.៨៧១
និវាសនជនជាបុគ្គល	៧៥.៣៤៤.២៤៥	៣០៤.២១៥.៦៣៧	៥៦.៦៨៣.៦៣៨	២២៨.៨៣១.៨៤៧
អនិវាសនជនជាបុគ្គល	៤.៥១៥.០៤៩	១៨.២២៧.៨៨៥	៣.៧៦៣.៩២៦	១៥.១៩៤.៩៦៩
	<b>៩០.៣១០.៩៤៥</b>	<b>៣៦៤.៥៩៧.៩២៨</b>	<b>៦៧.៧៣៦.១៥៣</b>	<b>២៧៣.៤៥០.៨៥០</b>

- (ខ) ការវិភាគតាមកាលកំណត់ត្រូវបានបង្ហាញ នៅក្នុងកំណត់សម្គាល់ ២៥.៣ នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។
- (គ) ប្រាក់បញ្ញើពីសម្ព័ន្ធម្នាតិមានបង្ហាញ នៅក្នុងកំណត់សម្គាល់ ២៤ នៃប្រតិបត្តិការ និងសមតុល្យ ជាមួយសម្ព័ន្ធម្នាតិ។
- (ឃ) អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជនមានដូចតទៅ៖

	២០១៧	២០១៦
ប្រាក់បញ្ញើមានកាលកំណត់	២.៤០% - ៦.៥០%	២.២៥% - ៦.៣០%
គណនីសន្សំ	០.០០% - ១.០០%	០.០០% - ១.០០%
គណនីចរន្ត	០.០០% - ១.០០%	០.០០% - ១.០០%
ប្រាក់បញ្ញើកម្រិតទុក	០.០០%	០.០០%

## ១៣. សារពើពន្ធ

ធាតុចម្បងសម្រាប់ចំណាយពន្ធក្នុងឆ្នាំមានដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ពន្ធលើប្រាក់ចំណេញ				
ពន្ធបច្ចុប្បន្ន	៦៨១.៧៩១	២.៧៥២.៤៨៦	៥៧២.៧៩៧	២.៣១២.៣៨១
ពន្ធពន្យារ	(១៤៥.២១៨)	(៥៨៦.២៦៥)	(១៧៣.៤៩៣)	(៧០០.៣៩១)
ចំណាយពន្ធសរុបក្នុងឆ្នាំ	<b>៥៣៦.៥៧៣</b>	<b>២.១៦៦.២២១</b>	<b>៣៩៩.៣០៤</b>	<b>១.៦១១.៩៩០</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៣. សារពើពន្ធ (តពីទំព័រមុន)

### ពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន

លិខិតប្រកាសពន្ធរបស់ធនាគារ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ ដោយសារការអនុវត្តច្បាប់ និងបទបញ្ញត្តិសារពើពន្ធលើប្រភេទប្រតិបត្តិការជាច្រើន គឺមានការបកស្រាយផ្សេងៗគ្នា។ តម្លៃដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងកែប្រែនៅពេលក្រោយ បន្ទាប់ពីការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

អនុលោមតាមបទបញ្ញត្តិពន្ធដារកម្ពុជា ពន្ធលើប្រាក់ចំណេញបច្ចុប្បន្នត្រូវបានគណនា ដោយយកតម្លៃខ្ពស់បំផុតរវាងចំណូលជាប់ពន្ធក្នុងឆ្នាំគុណនឹងអត្រាពន្ធ ២០% នាការិយបរិច្ឆេទនៃរបាយការណ៍ និង១% នៃផលរបរ។

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធ និងប្រាក់ចំណេញគណនេយ្យ ដែលគណនាតាមអត្រាពន្ធ ២០%មានដូចខាងក្រោម៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ប្រាក់ចំណេញគណនេយ្យមុនកាត់ពន្ធ	១.៧៤០.៣១៣	៧.០២៥.៨៨៨	១.៨៤៥.២៦៣	៧.៤៤៩.៣២៨
ចំណាយពន្ធតាមច្បាប់ក្នុងអត្រា ២០%	៣៤៨.០៦៣	១.៤០៩.១៧៨	៣៦៩.០៥៣	១.៤៨៩.៨៦៦
<i>និយ័តកម្ម</i>				
ចំណាយមិនអាចកាត់កងបាន	៣៣៥.៧០៩	១.៣៥៥.៣០៦	២០៤.៧៣៤	៨២៦.៥១២
ចំណូលពីភាគលាភ	(១.៩៨១)	(៧.៩៩៨)	(៩៩០)	(៣.៩៩៧)
<b>ពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន របាយការណ៍លទ្ធផល</b>	<b>៦៨១.៧៩១</b>	<b>២.៧៥២.៤៨៦</b>	<b>៥៧២.៧៩៧</b>	<b>២.៣១២.៣៨១</b>
សមតុល្យដើមឆ្នាំ	៤៨៤.០៧៩	១.៩៥៤.២២៧	៣៤៦.៧៧០	១.៤០៤.៤១៩
ការបង់ពន្ធក្នុងការិយបរិច្ឆេទ	(៤៨៤.០៧៩)	(១.៩៥៤.២២៧)	(៣៤៦.៧៧០)	(១.៣៩៩.៩១០)
ចំណាយពន្ធបង់ទុកមុន	(១០២.៣២៥)	(៤១៣.១០០)	(៨៨.៧១៨)	(៣៥៨.១៥៥)
លម្អៀងអត្រាប្តូរប្រាក់	-	៦៧	-	(៤.៥០៨)
<b>សមតុល្យពន្ធនៅចុងឆ្នាំ</b>	<b>៥៧៩.៤៦៦</b>	<b>២.៣៣៩.៣៨៥</b>	<b>៤៨៤.០៧៩</b>	<b>១.៩៥៤.២២៧</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៣. សារពើពន្ធ (តារាងលំអិត)

ពន្ធប្រាក់ចំណេញពន្យារ

	តារាងតុល្យការ		ចំណាយ (ចំណូល) ទៅតារាងលទ្ធផល	
	២០១៧ ដុល្លារអាមេរិក	២០១៦ ដុល្លារអាមេរិក	២០១៧ ដុល្លារអាមេរិក	២០១៦ ដុល្លារអាមេរិក
<b>ពន្ធពន្យារជាទ្រព្យសកម្ម</b>				
ខាតការប្តូរប្រាក់មិនទាន់ទទួលស្គាល់	៧.៩៩១	៥.៣៦៨	២.៦២៣	(១៣.៣៦៥)
សំវិធានធនសំរាប់កម្ចីធម្មតា និងឃ្លាំមើល	៣៩៦.៩៣៣	២៤០.៣៣៩	១៥៦.៥៩៤	២២១.៦០៦
	៧.៩៩១	៥.៣៦៨	២.៦២៣	(១៣.៣៦៥)
<b>ពន្ធពន្យារជាទ្រព្យអកម្ម</b>				
គម្លាតរវាងរំលស់តាមគណនេយ្យ និងពន្ធដារ	(២៩.៣៦៦)	(១៧.៩៩០)	(១១.៣៧៦)	(៤៨.១១៣)
	(២៩.៣៦៦)	(១៧.៩៩០)	(១១.៣៧៦)	(៤៨.១១៣)
<b>ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម</b>	<b>៣៦៧.៥៦៧</b>	<b>២២២.៣៧៩</b>		
សមមូលពន្ធគ្រប់គ្រង (កំណត់សម្គាល់ ២.១.៥)	១.៤៨៣.៩១៩	៨៩៧.៦២៣		
<b>អត្ថប្រយោជន៍ពន្ធពន្យារសុទ្ធ</b>			<b>១៤៥.២១៨</b>	<b>១៧៣.៤៩៣</b>
សមមូលពន្ធគ្រប់គ្រង (កំណត់សម្គាល់ ២.១.៥)			៥៨៦.២៦៥	៧០០.៣៩១

## ១៤. ចំណុះផ្សេងៗ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពន្ធគ្រប់គ្រង (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពន្ធគ្រប់គ្រង (កំណត់សម្គាល់ ២.១.៥)
ការប្រាក់ត្រូវបង់	១.៦២៣.៥៨២	៦.៥៥៤.៦២៨	១.៣២៤.៥៩៩	៥.៣៤៧.៤០៦
ប្រាក់ដែលត្រូវបង់លើពន្ធផ្សេងៗ	១៦២.៤៦០	៦៥៥.៨៧៤	៨០.៧០៣	៣២៥.៧៩៨
ប្រាក់ដែលត្រូវបង់លើការផ្ទេរប្រាក់ ផ្សេងៗ	៦៩.៦៣៣	២៨១.១១៨	១០៣.៦២៤	៤១៨.៣៣០
	៤៨.៤០៦	១៩៥.៤២២	៤៤.២១១	១៧៨.៤៨០
	<b>១.៩០៤.០៨១</b>	<b>៧.៦៨៧.០៤២</b>	<b>១.៥៥៣.១៣៧</b>	<b>៦.២៧០.០១៤</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៥. ដើមទុន

ដើមទុនចំនួន ៣៨.០០០.០០០ លានដុល្លារអាមេរិក ឬ ១៥៣.៤១១.៣២០ ពាន់រៀល ទទួលបានពី Saigon Thuong Tin Commercial Joint Stock Bank ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយនូវប្រកាសលេខ ៨៧-០១៦-១១៧ ប្រកាសពីដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ យោងតាមប្រកាសនេះ តម្រូវឲ្យធនាគារពាណិជ្ជកម្មទាំងឡាយ រួមទាំងបុគ្គលិកបរទេស មានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ៣០០ ពាន់លានរៀល (ប្រហែលស្មើនឹង ៧៥ លានដុល្លារអាមេរិក)

បន្ទាប់មក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសារាចរណ៍ លេខ ៨៧-០១៦-០០១ ទៅលើការអនុវត្តន៍ប្រកាសស្តីពីដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបង្កើនឲ្យបានពាក់កណ្តាលនៃដើមទុនដែលត្រូវបំពេញយ៉ាងយូរបំផុតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៧ និង ត្រូវបង្កើនដើមទុនចុះបញ្ជីអប្បបរមាឲ្យបានគ្រប់ចំនួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ធនាគារមេបានចេញសេចក្តីសម្រេចលេខ ១៩៥/២០១៧ / NQ-HBOT ទាក់ទងនឹងការអនុម័តការចូលរួមចំណែកដើមទុនដល់ Sacombank Cambodia Plc អនុលោមតាមប្រកាសលេខ ៨៧-០១៦-១១៧។ ធនាគារមេកំពុងរៀបចំឯកសារដែលចាំបាច់ទាក់ទងនឹងតម្រូវការបទបញ្ញត្តិនៅក្នុងប្រទេសវៀតណាម។ លើសពីនេះទៀតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ធនាគារបានផ្តើមវិធានការទៅកាន់ធនាគារជាតិនៃកម្ពុជាដោយស្មើស្ម័គ្រពេលដើម្បីបង្កើនដើមទុនរបស់ធនាគារ។ រហូតដល់ការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ធនាគារមិនទាន់ទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា

## ១៦. ចំណូលការប្រាក់ និងចំណូលប្រហាក់ប្រហែល

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណូលការប្រាក់ពីកម្ចី	៩.៤៩៩.២៤៣	៣៨.៣៤៩.៧៧៤	៨.៣២១.៩៦៥	៣៣.៥៩៥.៧៧៣
ចំណូលការប្រាក់ពីប្រាក់បញ្ញើ៖				
ធនាគារជាតិនៃកម្ពុជា	៤៨.២៣៣	១៩៤.៧២៣	១៧.៥១៦	៧០.៧១២
ស្ថាប័នឥណទានផ្សេងៗ	២៦.០៣៧	១០៥.១១៥	៥.១៥៥	២០.៨១១
	<b>៩.៥៧៣.៥១៣</b>	<b>៣៨.៦៤៩.៦១២</b>	<b>៨.៣៤៤.៦៣៦</b>	<b>៣៣.៦៨៧.២៩៦</b>

## ១៧. ចំណាយការប្រាក់ និង ចំណាយប្រហាក់ប្រហែល

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥៦៤.៦០៧	២.២៧៩.៣៩៧	៧១១.៣៩៦	២.៨៧១.៩០៦
ចំណាយការប្រាក់លើប្រាក់បញ្ញើអតិថិជន	៣.១៥២.៨៤៤	១២.៧២៨.៤៧៣	២.៤១០.៣២៦	៩.៧៣០.៤៨៦
	<b>៣.៧១៧.៤៥១</b>	<b>១៥.០០៧.៨៧០</b>	<b>៣.១២១.៧២២</b>	<b>១២.៦០២.៣៩២</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៨. ចំណូលពីកម្រៃឈ្នួល និង កម្រៃដើមសារ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
កម្រៃដើមសារពីការផ្ទេរប្រាក់	១.០៩១.២៨១	៤.៤០៥.៦៥៥	១.១៤៣.៨៣៧	៤.៦១៧.៦៧០
កម្រៃបែបបទឥណទាន	៤៤០.២៩១	១.៧៧៧.៥១៦	៣៨០.២៧២	១.៥៣៥.១៥៨
សោហ៊ុយ និង កម្រៃដើមសារផ្សេងៗ	១៦៥.១៨៥	៦៦៦.៨៧៥	១៦១.៦២៦	៦៥២.៤៨៤
	<b>១.៦៩៦.៧៥៧</b>	<b>៦.៨៥០.០៤៦</b>	<b>១.៦៨៥.៧៣៥</b>	<b>៦.៨០៥.៣១២</b>

## ១៩. ចំណាយពីកម្រៃឈ្នួល និង កម្រៃដើមសារ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សោហ៊ុយ និងដើមសារបង់ទៅធនាគារ និង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៥.៥២០	៧០៨.៥៩៩	១៧៦.៩៨៤	៧១៤.៤៨៤

## ២០. ចំណេញ ឬ ខាតពីប្រតិបត្តិការផ្សេងៗ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណេញពីការប្តូរប្រាក់	៥៤.៣៤៩	២១៩.៤១៥	៥៦.៦៤៤	២២៨.៦៧២
ចំណេញលើការលក់ទ្រព្យសកម្ម	១.៨៦២	៧.៥១៧	៥.០០០	២០.១៨៥
	<b>៥៦.២១១</b>	<b>២២៦.៩៣២</b>	<b>៦១.៦៤៤</b>	<b>២៤៨.៨៥៧</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២១. ចំណាយទូទៅ និង រដ្ឋបាល

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណាយបុគ្គលិក	២.៧៨៤.២៧២	១១.២៤០.៤៩៦	២.៣៣៥.៩០៩	៩.៤៣០.០៦៥
ចំណាយពន្ធផ្សេងៗ	៧៧៥.៧៧២	៣.១៣១.៩០០	៧៧.២៤៤	៣១១.៨៣៤
ចំណាយថ្លៃជួល ជួសជុល និងថែទាំ	៥៧៩.០៤៨	២.៣៣៧.៦៩៨	៥៤៦.៤៦១	២.២០៦.០៦៣
ចំណាយរំលស់	៥២០.៧៧០	២.១០២.៤២១	៣៨៥.១៦៤	១.៥៥៤.៩០៧
ចំណាយអាជ្ញាប័ណ្ណធនាគារ	២៥៧.៦៨៥	១.០៤០.៣១០	២១១.៤០៦	៨៥៣.៤៤៦
ចំណាយផ្សព្វផ្សាយ	១៧០.២៩០	៦៨៧.៤៨៥	៧៤.០៩០	២៩៩.១០១
ចំណាយទូរគមនាគមន៍	១២៤.២៦១	៥០១.៦៥៩	១១៨.៧១២	៤៧៩.២៤០
ចំណាយទឹកភ្លើង	១២១.៧០៩	៤៩១.៣៥៦	១០៨.៤៣៥	៤៣៧.៧៥២
ចំណាយអគ្គប្រយោជន៍បុគ្គលិក	១០១.៩៦០	៤១១.៦២៧	៨៣.០០០	៣៣៥.០៧១
ចំណាយលាភការរបស់គណៈគ្រប់គ្រង	៨៥.៥៨៨	៣៤៥.៥៣១	១០២.៣០១	៤១២.៩៨៩
ចំណាយការិយាល័យ	៨៣.៣៤២	៣៣៦.៤៦៣	៦១.៣៤០	២៤៧.៦៣០
ចំណាយការធ្វើដំនើរ និង ទំនាក់ទំនង	៨៣.៣៤២	៣៣៦.៤៦៣	៦១.៣៤០	២៤៧.៦៣០
ចំណាយផ្សេងៗ	២១៩.០៩៥	៨៨៤.៥១៧	២៥៣.៩២៦	១.០២៥.០៩៩
	<b>៥.៨៨៩.៣២៣</b>	<b>២៣.៧៧៦.០២១</b>	<b>៤.៤២២.៣៦១</b>	<b>១៧.៨៥៣.០៧១</b>

## ២២. សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានមកពីសកម្មភាពប្រតិបត្តិការ

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធ	១.៧៤០.៣១៣	៧.០២៥.៨៨៨	១.៨៤៥.២៦៣	៧.៤៤៩.៣២៨
និយ័តកម្មសម្រាប់៖				
រំលស់	៥២០.៧៧០	២.១០២.៤២១	៣៨៥.១៦៤	១.៥៥៤.៩០៧
សំវិធានធនសម្រាប់ការបាត់បង់លើ ឥណទាន និងបុរេប្រទាន	(១៨៦.២២៦)	(៧៥១.៨២០)	៥៣០.៦៣៥	២.១៤២.១៧៣
ចំណេញពីការលក់អចលនទ្រព្យ និងហត្ថបករណ៍	(១.៨៦២)	(៧.៥១៧)	(៥.០០០)	(២០.១៨៥)
	<b>២.០៧២.៩៩៥</b>	<b>៨.៣៦៨.៩៧២</b>	<b>២.៧៥៦.០៦២</b>	<b>១១.១២៦.២២៣</b>
ពន្ធលើប្រាក់ចំណេញបានបង់	(៥៨៦.៤០៤)	(២.៣៦៧.៣៩៥)	(៤៣៥.៤៨៨)	(១.៧៥៨.០៦៥)

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២២. សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានមកពីសកម្មភាពប្រតិបត្តិការ (តំណែងជំរុំ)

ចំណេញពីប្រតិបត្តិការមុនការប្រែប្រួល នៃទុនបង្វិល	១.៤៨៦.៥៩១	៦.០០១.៥៧៧	២.៣២០.៥៧៤	៩.៣៦៨.១៥៨
(ការកើនឡើង) ការថយចុះនូវ ទ្រព្យសកម្មប្រតិបត្តិការ				
ប្រាក់ធានាដើមទុន និងប្រាក់បម្រុង កាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា	១.៣០០.០០០	៥.២៤៨.២៨២	(១.៣៥៥.០០៩)	(៥.៤៧០.១៧១)
ឥណទាននិងបុរេប្រទានទៅអតិថិជន	(៤៩៧.៧០០)	(២.០០៩.២៨៥)	-	-
ទ្រព្យសកម្មផ្សេងៗ	(៤.២៣៨.៩៧១)	(១៧.១១៣.៣១៩)	(៤.៧៥២.៤៦១)	(១៩.១០៤.៧៥១)
ការកើនឡើង (ការថយចុះ) នូវ បំណុល ប្រតិបត្តិការ	(១.១៤៤.៤៧៥)	(៤.៦២០.៤០៦)	(២៧៩.០៣២)	(១.១២៦.៤៥២)
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ				
ប្រាក់បញ្ញើរបស់អតិថិជន	(២៥.២៩១.៧៤៨)	(១០២.១០៦.៣២៨)	(៤.៥០០.៦៦០)	(១៨.១៦៩.១៦៤)
បំណុលផ្សេងៗ	២២.៥៧៤.៧៩២	៩១.១៣៧.៥៩៦	១៤.៥០៦.១០៦	៥៨.៥៦១.១៥០
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានមកពី សកម្មភាពប្រតិបត្តិការ	៣៥០.៩៤៤	១.៤១៦.៨១០	១០១.៤៤៩	៤០៩.៥៤៧
	(៥.៤៦០.៥៦៧)	(២២.០៤៥.០៧៣)	៦.០៤០.៩៦៧	២៤.៣៨៧.៣៨៣

## ២៣. កិច្ចសន្យា និង យថាភាព

### ២៣.១ ការសន្យាលើការផ្តល់ឥណទាន

ដើម្បីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ធនាគារជាប់កិច្ចសន្យានានា និងយថាភាពដូចខាងក្រោម៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ផ្នែកនៃឥណទានមិនប្រើប្រាស់	១៣.៨៦៩.៣០៥	៥៥.៩៩២.៣២៥	១៤.៧១៦.៧៤៦	៥៩.៤១១.៥០៤
លិខិតធានា	២៧២.៥៣៣	១.១០០.២៥៤	-	-
លិខិតឥណទាន	-	-	៩០.០៧១	៣៦៣.៦១៧
	១៤.១៤១.៨៣៨	៥៧.០៩២.៥៧៩	១៤.៨០៦.៨១៧	៥៩.៧៧៥.១២១

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៣. កិច្ចសន្យា និង យថាភាព (តំបន់ព័រមុន)

### ២៣.២ ការសន្យាជួល

ធនាគារជាអ្នកជួល មានការសន្យាជួលលើអគារ។ មិនមានការរឹតតបន្តិចទៅលើកន្លែងអ្នកជួល ក្នុងការចូលទៅកន្លែងជួលទាំងនេះ។ ការទូទាត់នាពេលអនាគតលើការជួលអប្បបរមានាថ្ងៃទី៣១ ខែធ្នូ ដូចខាងក្រោម៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
មិនលើសពី១ឆ្នាំ	៣៨១.៦៨៥	១.៥៤០.៩១៧	៣០១.៤០១	១.២១៦.៧៥៦
លើសពី១ឆ្នាំ ប៉ុន្តែតិចជាង៥ឆ្នាំ	១.៣១៣.៦៨០	៥.៣០៣.៥០៩	១.១៣៣.០០៨	៤.៥៧៣.៩៥៣
លើសពី៥ឆ្នាំ	៤៨៧.៤៤៤	១.៩៦៧.៨៨០	២៤៣.០០០	៩៨០.៩៩១
	<b>២.១៨២.៨០៩</b>	<b>៨.៨១២.៣០៦</b>	<b>១.៦៧៧.៤០៩</b>	<b>៦.៧៧១.៧០០</b>

### ២៣.៣ ពន្ធយថាភាព

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជាមានសភាពថ្មី ហើយមានច្បាប់ស្តីពីសារពើពន្ធជាច្រើនដែលបានផ្លាស់ប្តូរញឹកញាប់ និងមិនច្បាស់លាស់មានភាពផ្ទុយគ្នា និងអាស្រ័យទៅតាមការបកស្រាយ។ ជាធម្មតាមានការបកស្រាយខុសៗគ្នា ពីអាជ្ញាធរពន្ធដារនិងប្រព័ន្ធច្បាប់។ ពន្ធត្រូវបានត្រួតពិនិត្យ និងអង្កេតដោយអាជ្ញាធរពន្ធដារដែលមានសិទ្ធិតាមច្បាប់ដើម្បីអនុវត្តការដាក់ពិន័យ រួមមានការពិន័យ និងការប្រាក់ពិន័យ។ កត្តាទាំងនេះអាចធ្វើឲ្យមានហានិភ័យពន្ធក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ច្រើនជាងប្រទេសផ្សេងៗទៀត។ គណៈគ្រប់គ្រងជឿថា អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្តល់លើបំណុលពន្ធ ផ្អែកលើការបកស្រាយច្បាប់ស្តីពីសារពើពន្ធ។ ទោះបីយ៉ាងណា អាជ្ញាធរដែលពាក់ព័ន្ធផ្តាច់មានការបកស្រាយផ្សេងៗគ្នា និងអាចធ្វើផលប៉ះពាល់សំខាន់។

## ២៤. ប្រតិបត្តិការនិងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

(ក) ប្រតិបត្តិការគួរឲ្យកត់សម្គាល់ជាមួយសម្ព័ន្ធព្យាបាលមានដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណូលការប្រាក់លើឥណទានទៅធនាគារមេ	-	-	៩០	៣៦៣
ចំណូលការប្រាក់លើឥណទានទៅបុគ្គលិក	៨.៧៥១	៣៥.៣៣១	១៩៥	៧៨៧
ចំណាយការប្រាក់លើការដាក់ប្រាក់ទៅធនាគារមេ	-	-	២៦២	១.០៥៨
ចំណាយការប្រាក់លើការដាក់ប្រាក់ទៅបុគ្គលិក	៦១០	២.៤៦៣	៥៦៨	២.២៩៣

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនើប)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៤. ប្រតិបត្តិការនិងសមតុល្យជាមួយសម្ព័ន្ធព្រទ្រ (តំបន់ទំនើប)

(ខ) សមតុល្យដែលជំពាក់ទៅ និងទទួលបានពីសម្ព័ន្ធព្រទ្រ រួមមាន៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>ទទួលបានពីសម្ព័ន្ធព្រទ្រ</b>				
ធនាគារមេ	១.២២២.១២៣	៤.៩៣៣.៨៨១	៨.០៦៧.៥៨៤	៣២.៥៦៨.៨៣៥
- បញ្ញើតាមតម្រូវការ	១.២១១.៧៤៣	៤.៨៩១.៩៧៦	៨.០៦៦.០៤៤	៣២.៥៦២.៦១៨
- បញ្ញើកម្រិតទុក	១០.៣៨០	៤១.៩០៦	១.៥៤០	៦.២១៧
បុត្រសម្ព័ន្ធ	២០៩.៨៤៥	៨៤៧.១៧៤	១៧៧.២២២	៧១៥.៤៤៥
	<b>១.៤៣១.៩៦៨</b>	<b>៥.៧៨១.០៥៥</b>	<b>៨.២៤៤.៨០៦</b>	<b>៣៣.២៨៩.៥០៧</b>
<b>ជំពាក់ទៅ</b>				
ធនាគារមេ	៣.៨៩៩.៩៦២	១៥.៧៤៤.៦៩២	៣៦.៨៦៥.៩៤៤	១៤៨.៨២៧.៨១៥
- បញ្ញើតាមតម្រូវការ	៣.៨៩៨.៣២២	១៥.៧៣៨.០៧១	៣៦.៨៦៥.៩៤៤	១៤៨.៨២៧.៨១៥
- បំណុលសម្រាប់ធនាគារមេ	១.៦៤០	៦.៦២១	-	-
បុត្រសម្ព័ន្ធ	២៥.៩៦១	១០៤.៨០៨	២៨.៤២៨	១១៤.៧៦៤
	<b>៣.៩២៥.៩២៣</b>	<b>១៥.៨៤៩.៥០០</b>	<b>៣៦.៨៩៤.៣៧២</b>	<b>១៤៩.៧៦៦.៣៩៤</b>

(គ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

ព័ត៌មានលម្អិតពីលាភការនៃក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈគ្រប់គ្រងរបស់ធនាគារ មានដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ រយៈពេលខ្លី ផ្សេងទៀត សម្រាប់គណៈគ្រប់គ្រងសំខាន់ៗ	៥១៧.១៧០	២.០៨៧.៨៨៨	៤៥៩.៧១១	១.៨៥៥.៨៥៣

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារមានហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការប្រឈមមុខជាមួយនឹងហានិភ័យគឺ សំខាន់បំផុតចំពោះពាណិជ្ជកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកមិនអាចជៀសបានក្នុងការធ្វើពាណិជ្ជកម្ម។

ធនាគារបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាអនាគតដើម្បីគ្រប់គ្រងនូវហានិភ័យរបស់ខ្លួន។

គោលបំណងសំខាន់របស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យ គឺដើម្បីអនុវត្តតាមបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា។ ទាក់ទងនឹងការបន្ថែមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ធនាគារក៏អនុម័តផងដែរនូវនីតិវិធីក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារមេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ធនាគារកាន់កាប់ទ្រព្យសកម្ម និងអកម្មហិរញ្ញវត្ថុដូចតទៅ៖

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ និងមាស	៧.៥៦១.៥៨២	៣០.៥២៧.១៦៥	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៨.៧៣៨.៤៤០	១១៦.០២១.១០៦	៣០.១៣១.៥៨៨	១២១.៦៤១.២២១
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៤៧៦.៤០៥	៤៦.៣៣១.៨៥៤	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤
ឥណទាននិងបុរេប្រទានទៅអតិថិជន	១១៩.៣៥៨.៥៥៨	៤៨១.៨៦៧.២០៩	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣
ការវិនិយោគលើមូលបត្រ	២៥.០០០	១០០.៩២៩	២៥.០០០	១០០.៩២៥
ទ្រព្យសកម្មផ្សេងៗ	៤.៦៦៣.៦៣៤	១៨.៨២៧.៧៤៣	៣.៥៣១.៦៧២	១៤.២៥៧.៣៦០
<b>សរុបទ្រព្យសកម្មហិរញ្ញវត្ថុ</b>	<b>១៧១.៨២៣.៦១៩</b>	<b>៦៩៣.៦៧៦.០០៦</b>	<b>១៧៣.៥៦៥.៦៣៩</b>	<b>៧០០.៦៨៤.៤៨៥</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៤.៩៥៤.១២៤	១៤១.១១៤.៦៩២	៦០.២៤៥.៨៧២	២៤៣.២១២.៥៨៥
ប្រាក់បញ្ញើរបស់អតិថិជន	៩០.៣១០.៩៤៥	៣៦៤.៥៩៧.៩២៨	៦៧.៧៣៦.១៥៣	២៧៣.៤៥០.៨៥០
បំណុលផ្សេងៗ	១.៨៣៤.៤៤៨	៧.៤០៥.៩២៣	១.៤៤៩.៥១៣	៥.៨៥១.៦៨៤
<b>សរុបបំណុលហិរញ្ញវត្ថុ</b>	<b>១២៧.០៩៩.៥១៧</b>	<b>៥១៣.១១៨.៥៤៣</b>	<b>១២៩.៤៣១.៥៣៨</b>	<b>៥២២.៥១៥.១១៩</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ</b>	<b>៤៤.៧២៤.១០២</b>	<b>១៨០.៥៥៧.៤៦៣</b>	<b>៤៤.១៣៤.១០១</b>	<b>១៧៨.១៦៩.៣៦៦</b>

### ហានិភ័យដើមទុន

គោលដៅចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារគឺត្រូវធានាថាវាអនុលោមទៅតាមតម្រូវការដើមទុនដែលបានកំណត់ពីខាងក្រៅហើយវារក្សានូវជំហរហិរញ្ញវត្ថុរឹងមាំនិងអនុបាតដើមទុនដែលមានសុខភាពល្អដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួននិងដើម្បីបង្កើនតម្លៃសម្រាប់ភ្នាក់ងារ។ ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួននិងធ្វើនិយ័តកម្មទៅលើវាទៅតាមទម្រង់នៃការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ចនិងលក្ខណៈហានិភ័យនៃសកម្មភាពរបស់ខ្លួន។ ដើម្បីរក្សាប្រព័ន្ធគ្រប់គ្រងរចនាសម្ព័ន្ធមូលធនធនាគារអាចកែតម្រូវចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភដល់ម្ចាស់ភាគហ៊ុនត្រឡប់ដើមទុនឬចេញមូលធន។ ពុំមានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើងនៅក្នុងគោលបំណងគោលការណ៍និងដំណើរការពីឆ្នាំមុន។ គិតត្រឹមការិយបរិច្ឆេទតុល្យការធនាគារជឿជាក់ថា ធនាគារបានអនុលោមតាមអនុបាតសាធារណៈដែលកំណត់ដោយមណ្ឌលជាតិកម្ពុជាត្រឹម ១៥%។

### ២៥.១. ហានិភ័យឥណទាន

ធនាគារប្រឈមនឹងហានិភ័យឥណទាន ដែលត្រូវបានកំណត់ថាជាការខាតបង់ ហិរញ្ញវត្ថុចំពោះធនាគារ ក្នុងករណីដែលអ្នកសុំខ្ចីមិនអាចអនុវត្តនូវកាតព្វកិច្ចសងបំណុលនៅថ្ងៃដល់កាលកំណត់។ ហានិភ័យលើឥណទានគឺជាហានិភ័យសំខាន់បំផុតសម្រាប់ពាណិជ្ជកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាសំខាន់ក្នុងសកម្មភាពផ្តល់កម្ចីដែលនាំទៅរកឥណទាន និង បុរេប្រទាន។ ធនាគារ ក៏មានផងដែរនូវ ហានិភ័យឥណទានសម្រាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដូចជាការសន្យាឥណទាន។ ការគ្រប់គ្រងហានិភ័យលើឥណទាន ត្រូវបានអនុវត្តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ធនាគារ។

#### (ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារវាយតម្លៃពីលទ្ធភាព នៃការខកខានមិនបំពេញកាតព្វកិច្ចរបស់អ្នកសុំខ្ចី ដោយយោងទៅលើគោលនយោបាយឥណទានរបស់ធនាគារ។ គណៈកម្មាធិការឥណទានទទួលខុសត្រូវកំណត់កម្រិតហានិភ័យសម្រាប់អ្នកសុំខ្ចីម្នាក់ៗ។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីខំសំរេន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## (ខ) ការត្រួតពិនិត្យវិសាលភាពហានិភ័យ និងគោលការណ៍ទប់ស្កាត់

ធនាគារធ្វើប្រតិបត្តិការនិងផ្តល់ប្រាក់កម្ចីនិងបុរេប្រទានទៅរូបវន្តបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកំណត់និង ត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យ លើឥណទាននៅពេលណាដែលហានិភ័យទាំងនោះត្រូវបាន កត់សម្គាល់បាន។ ហានិភ័យធំៗ ត្រូវបានកំណត់ ដោយធនាគារជាតិនៃកម្ពុជាគឺ ជាសរុបហានិភ័យធំៗដែលបុគ្គលទទួលបានអត្ថប្រយោជន៍ណាមួយដែលអនុបាតលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៦២២៦ ធនាគារត្រូវរក្សាឲ្យបាន គ្រប់ពេលវេលានូវអនុបាតអតិបរិមាណចំនួន ២០% រវាងហានិភ័យធំៗសរុបដែលកើតចេញពីប្រតិបត្តិការជាមួយនិងបុគ្គលទទួលបានអត្ថប្រយោជន៍នីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ សរុបហានិភ័យធំៗ ទាំងអស់មិនត្រូវលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។ គិតមកត្រឹមនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមានហានិភ័យធំៗចំនួន ៦ ដែលមានទំហំធំជាង ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ និងមិនមានហានិភ័យ ផ្សេងទៀត ដែលមានទំហំធំជាង ២០% នៃកម្រិតហានិភ័យអតិបរមាសម្រាប់ហានិភ័យនីមួយៗ។

ធនាគារ បានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តដើម្បីទប់ស្កាត់ហានិភ័យឥណទាន។ ការអនុវត្តដែលមានតាំងពីដើម និងមាន លក្ខណៈទូទៅ គឺការទាមទារឲ្យមានទ្រព្យបញ្ចាំ សម្រាប់ធានាឥណទាន និងបុរេប្រទានពីអតិថិជន។ ធនាគារអនុវត្តសេចក្តីណែនាំស្តីពីការ ទទួលយកថ្នាក់ដាក់លាក់នៃទ្រព្យបញ្ចាំ ឬការទប់ស្កាត់ហានិភ័យឥណទាន។ ទ្រព្យបញ្ចាំចម្បងៗ សម្រាប់ធានាឥណទាន និង បុរេប្រទាន ឲ្យអតិថិជនមាន ៖

- ការដាក់បញ្ចាំទ្រព្យសម្បត្តិជាទីតាំងដូចជា ដីធ្លី អាគារ និងទ្រព្យផ្សេងៗ។
- ការបញ្ចាំលើទ្រព្យសកម្មពាណិជ្ជកម្មដូចជា ដីធ្លី និង អាគារ
- ប្រាក់បញ្ញើអតិថិជនមានកាលកំណត់នៅធនាគារ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត និង
- កិច្ចសន្យាសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានតម្លៃថេរ និងបណ្តែតរបស់អ្នកខ្លី។

## (គ) គោលនយោបាយលើការស្រុតចុះថ្លៃ និងសំវិធានធន

ធនាគារត្រូវបានតម្រូវឲ្យអនុវត្តតាមចំណាត់ថ្នាក់ឥណទានដែលបានកំណត់ និងធ្វើសំវិធានធន ស្របតាមប្រកាសពាក់ព័ន្ធដូចដែលបាន បង្ហាញក្នុងកំណត់សម្គាល់លេខ ២.៣.៧។

## (ឃ) ការប្រឈមនឹងហានិភ័យឥណទានជាអតិបរមាមុនពេលទ្រព្យបញ្ចាំត្រូវបានកាន់កាប់ ឬ ការជម្រុញឲ្យប្រសើរឥណទានផ្សេងទៀត

	២០១៧		២០១៦	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៨.៧៣៨.៤៤០	១១៦.០២១.១០៦	៣០.១៣១.៥៨៨	១២១.៦៤១.២២១
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៤៧៦.៤០៥	៤៦.៣៣១.៨៥៤	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	១១៩.៣៥៨.៥៥៨	៤៨១.៨៦៧.២០៩	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣
ទ្រព្យសកម្មផ្សេងៗ	៤.៦៦៣.៦៣៤	១៨.៨២៧.៧៤៣	៣.៥៣១.៦៧២	១៤.២៥៧.៣៦០
	<b>១៦៤.២៣៧.០៣៧</b>	<b>៦៦៣.០៤៧.៩១២</b>	<b>១៦០.៦៧៤.០៩៤</b>	<b>៦៤៨.៦៤១.៣១៨</b>

ហានិភ័យលើឥណទាន ដែលទាក់ទងនឹងខ្ទង់ក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២៣.១ ស្តីពីភតិសន្យាផ្សេងៗទាក់ទង នឹងឥណទាន។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តម្លៃដើម)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តម្លៃដើម)

### ២៥.២. ហានិភ័យឥណទាន (តម្លៃដើម)

(ង) គុណភាពឥណទានតាមលំដាប់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងដោយធនាគារដោយប្រើកម្រិតឥណទានផ្ទៃក្នុង។ ខាងក្រោមតារាង បង្ហាញពីគុណភាពឥណទានតាមថ្នាក់នៃទ្រព្យសកម្ម ដែលទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់មានហានិភ័យឥណទាន បើយោងតាមប្រព័ន្ធកម្រិតឥណទានផ្ទៃក្នុង។ ទឹកប្រាក់បង្ហាញខាងក្រោម គឺជាទឹកប្រាក់ដុលនៃសំវិធានធនបាត់បង់។

	មិនលើសកំណត់ ហើយក៏មិនខាតបង់(១) ដុល្លារអាមេរិក	លើសកំណត់ប៉ុន្តែ មិនខាតបង់ (២) ដុល្លារអាមេរិក	ការខាតបង់ជា លក្ខណៈបុគ្គល (៣) ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០១៧				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៨.៧៣៨.៤៤០	-	-	២៨.៧៣៨.៤៤០
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៤៧៦.៤០៥	-	-	១១.៤៧៦.៤០៥
ឥណទាននិងបុរេប្រទានទៅអតិថិជន	៧៩.៣០១.៨១៨	៣៨.៣៨៩.៧៨៥	១.៦៦៦.៩៥៥	១១៩.៣៨៧.៥៥៨
ទ្រព្យសកម្មផ្សេងៗ	៤.៦៦៣.៦៣៤	-	-	៤.៦៦៣.៦៣៤
	<b>១២៤.១៨០.២៩៧</b>	<b>៣៨.៣៨៩.៧៨៥</b>	<b>១.៦៦៦.៩៥៥</b>	<b>១៦៤.២៣៧.០៣៧</b>
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	<b>៥០១.៣៣៣.២៤៤</b>	<b>១៥៤.៩៨៤.៩៣៧</b>	<b>៦.៧២៩.៧៣១</b>	<b>៦៦៣.០៤៧.៩១២</b>
២០១៦				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣០.១៣១.៥៨៨	-	-	៣០.១៣១.៥៨៨
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៨៩១.២៤៧	-	-	១១.៨៩១.២៤៧
ឥណទាននិងបុរេប្រទានទៅអតិថិជន	១១០.៦៤៦.៥៣៨	២.២៧៩.៦៤០	២.១៩៣.៤០៩	១១៥.១១៩.៥៨៧
ទ្រព្យសកម្មផ្សេងៗ	៣.៥៣១.៦៧២	-	-	៣.៥៣១.៦៧២
	<b>១៥៦.២០១.០៤៥</b>	<b>២.២៧៩.៦៤០</b>	<b>២.១៩៣.៤០៩</b>	<b>១៦០.៦៧៤.០៩៤</b>
សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	<b>៦៣០.៥៨៣.៦១៩</b>	<b>៩.២០២.៩០៧</b>	<b>៨.៨៥៤.៧៩២</b>	<b>៦៤៨.៦៤១.៣១៨</b>

(១) ឥណទាន និងបុរេប្រទានដែលមិនទាន់លើសកាលកំណត់ ឬលើសកាលកំណត់តិចជាងបីខែ និងមិនខាតបង់ឥណទាន និងបុរេប្រទានដែលមិនទាន់លើសកាលកំណត់មិនត្រូវបានចាត់ទុកថាបានខាតទេ លើកលែងតែមានព័ត៌មានបង្ហាញពីការខាតបង់។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុំមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ជំរុំមុន)

### ២៥.១. ហានិភ័យឥណទាន (តំបន់ជំរុំមុន)

(ង) គុណភាពឥណទានតាមលំដាប់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ជំរុំមុន)

(២) ឥណទាន និងបុរេប្រទានលើសកំណត់តែមិនអីមកែរ

ឥណទាន និងបុរេប្រទានលើសកំណត់តែមិនខាតបង់ គឺជាឥណទានទាំងឡាយណាដែលរយៈពេលទូទាត់ការប្រាក់ និងប្រាក់បំណុល ដើមមិនលើសពី ៣០ថ្ងៃ (ឥណទានរយៈពេលខ្លី) ឬ មិនលើសពី ៩០ថ្ងៃ (ឥណទានរយៈពេលវែង) លើកលែងតែមានព័ត៌មានដែល អាចផ្តល់ការសន្និដ្ឋានផ្ទុយពីនេះ។

(៣) ឥណទាន និងបុរេប្រទានខាតបង់ជាលក្ខណៈបុគ្គល

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-១៧-៣៤៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនលើអីមកែរមិន ឥណទាននិងបុរេប្រទានដែលហួសកាលកំណត់សង លើសពី ៦០ថ្ងៃ (ឥណទានរយៈពេលខ្លី) និង លើសពី ៩០ថ្ងៃ (ឥណទានរយៈពេលវែង) ដែលត្រូវធ្វើអីមកែរមិន និងធ្វើសិទ្ធិធន ជាក់លាក់នៅក្នុងកម្រិតអប្បបរមាលើកលែង តែមានព័ត៌មានដែលអាចផ្តល់ការសន្និដ្ឋានផ្ទុយពីនេះ។

(ច) ការប្រមូលផ្តុំហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យឥណទាន

ការប្រមូលផ្តុំនេះ កើតឡើងនៅពេលដែលមានស្ថាប័នផ្សេងៗទៀតបានចូលរួមក្នុងវិស័យពាណិជ្ជកម្មដែលប្រហាក់ប្រហែលនឹង ខ្លួន ឬមានអាជីវកម្មក្នុងភូមិសាស្ត្ររបស់ខ្លួន ឬក៏លក្ខណៈសម្បត្តិសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងខ្លួន ដែលអាចនឹងរងផលប៉ះពាល់នៃបម្រែ បម្រួលស្ថានភាពសេដ្ឋកិច្ច នយោបាយ ឬកត្តាផ្សេងៗទៀតដូចគ្នា។ ការផ្តោតនេះបង្ហាញពីផលប៉ះពាល់របស់បម្រែបម្រួលនៃស្ថានភាព ភូមិសាស្ត្រដែលអាចមានទៅលើធនាគារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

### ២៥.១. ហានិភ័យឥណទាន (តំបន់ឥណ្ឌូ)

ធនាគារធ្វើការតាមដានទៅលើការប្រមូលផ្តុំរបស់អតិថិជននៅក្នុងវិស័យជាមួយគ្នា។ ការវិភាគទៅលើការប្រមូលផ្តុំរបស់ធនាគារលើហានិភ័យឥណទាន នៅថ្ងៃទី៣១ ខែធ្នូ មានដូចខាងក្រោម ៖

	ភ្នាក់ងារកណ្តាល	ភ្នាក់ងារកណ្តាល និង រាយ	ប្រើប្រាស់ ផ្ទាល់ខ្លួន	ការនាំចេញ និងនាំចូល	ដីធ្លី និង អចលនទ្រព្យ	សេវាកម្ម	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>២០១៧</b>							
សមតុល្យនៅធនាគារជាតិ							
នៃកម្ពុជា	២៨.៧៣៨.៤៤០	-	-	-	-	-	២៨.៧៣៨.៤៤០
ឥណទានទៅ							
ធនាគារផ្សេងៗ	១១.៤៧៦.៤០៥	-	-	-	-	-	១១.៤៧៦.៤០៥
ឥណទាននិង							
បុរេប្រទានទៅអតិថិជន	-	៣៨.៣៧១.៥៧៨	២១.១២៧.១១០	៥.០៣៨.៣៧៦	១.១៤៣.៦៦៤	៧.៤៥០.៤៣៣	១១៩.៣៨៨.៥៥៨
ប្រព្យសកម្មផ្សេងៗ	៧.៦៧៥	៣.៧០៤.៦៣៧	៩១.៦៤៥	២៧.០៨៥	១.៣១៣	២៩.៣៧៦	៤.៦៦៣.៦៣៤
<b>សមមូលពាន់រៀល</b>	<b>៤០.២២២.៥២០</b>	<b>៤២.០៧៦.២១៥</b>	<b>២១.២១៨.៧៥៥</b>	<b>៥.០៦៥.៤៦១</b>	<b>១.១៤៤.៩៧៧</b>	<b>៧.៤៧៩.៨០៩</b>	<b>១៦៤.២៣៧.០៣៧</b>
(កំណត់សម្គាល់ ២.១.៥)	១៦២.៣៨៣.៩៤៤	១៦៨.៧៤០.១១៨	៨៥.៦៦៣.១០២	២០.៤៤៩.៩៧៧	៤.៦២២.៤៣៤	៣០.១៩៧.០៣៦	៦៦៣.០៤៧.៩១២
<b>២០១៦</b>							
សមតុល្យនៅធនាគារជាតិ							
នៃកម្ពុជា	៣០.១៣១.៥៨៨	-	-	-	-	-	៣០.១៣១.៥៨៨
ឥណទានទៅ							
ធនាគារផ្សេងៗ	១១.៤៩១.២៤៧	-	-	-	-	-	១១.៤៩១.២៤៧
ឥណទាននិង							
បុរេប្រទានទៅអតិថិជន	-	៤៦.៤៣៣.២២៩	១២.៧៣២.៨៣១	៤.០៥៣.៣៥៤	១.២១៨.០២២	៨.៧១៦.៦២២	១១៥.១១៩.៥៨៧
ប្រព្យសកម្មផ្សេងៗ	២៤៣	៣.០២៧.៥០២	៧៤.០០៣	២១.០០៤	១.៥៣៦	៣៥.៣៤៧	៣.៥៣១.៦៧២
<b>សមមូលពាន់រៀល</b>	<b>៤២.០២៣.០៧៤</b>	<b>៤៩.៥៦០.៧៣១</b>	<b>១២.៨០៦.៨៣៤</b>	<b>៤.០៧៨.៣៥៨</b>	<b>១.២១៩.៥៥៨</b>	<b>៨.៧៥១.៥៦៩</b>	<b>១៦០.៦៧៤.០៩៤</b>
(កំណត់សម្គាល់ ២.១.៥)	១៦៩.៦៤៧.១៦៦	១៩៩.៦៧២.៩៧២	៩១.៧០១.១៩១	១៦.៤៨៨.១៨១	៤.៩២៣.៣៥៦	៣៥.៣៣១.៦៩៨	៦៤៨.៦៤១.៣១៨

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ជំរុំ)

### ២៥.២ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សង និងមិនអាចបំពេញមូលនិធិ នៅពេលមូលនិធិទាំងនោះត្រូវបានដកចេញ។ ផលវិបាកនៃបញ្ហាទាំងនេះអាចជា ការមិនអាចបំពេញកាតព្វកិច្ច ដើម្បីសងទៅម្ចាស់ប្រាក់បញ្ញើ និងមិនអាចអនុវត្តតាមកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រងរបស់ធនាគារ ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងធ្វើគំរោងនៃបំណុល។ ការ ត្រួតពិនិត្យ និងការវាយតម្លៃធ្វើឡើងតាមស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសំរាប់ថ្ងៃបន្ទាប់សប្តាហ៍បន្ទាប់ និងខែបន្ទាប់ពី ព្រោះការិយបរិច្ឆេទទាំងនេះ ជាការិយបរិច្ឆេទសំខាន់សម្រាប់គ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលនៃម្ចាស់ ប្រាក់បញ្ញើសំខាន់ៗ និងគម្រោងការដកប្រាក់របស់ពួកគេ។

### ការវិភាគលើទ្រព្យសកម្ម និងបំណុលរបស់ធនាគារតាមកាលកំណត់

តារាងខាងក្រោមជាការវិភាគនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារតាមកាលកំណត់ពាក់ព័ន្ធ ដោយផ្អែកលើរយៈពេលនៅសល់នាថ្ងៃទី៣១ ខែធ្នូ ចំពោះកាលកំណត់កិច្ចសន្យា ឬ ការិយបរិច្ឆេទប៉ាន់ស្មានដែលមាននៅទំព័របន្ទាប់។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងតម្លៃ)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តារាងតម្លៃ)

២៤.២ ហានិភ័យសាច់ប្រាក់វាយប្រយោជន៍ (តារាងតម្លៃ)

	លើសកំណត់					មិនលើសកំណត់					សរុប
	ដំបូង ៣ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៣ខែ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី ៣ ដល់ ១២ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប			
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>											
សាច់ប្រាក់ក្នុងដៃនិងមាស	-	-	៧.៥៦១.៥៨២	-	-	-	-	៧.៥៦១.៥៨២			
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	១៣.១៦៦.១៤៧	៤០០.០០០	-	-	១៥.២២២.២៤៧	២៨.៧៣៨.៤៤០			
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	១០.៩៧៨.៧០៥	២៥០.០០០	២៤៧.៧០០	-	-	១១.៤៧៦.៤០៥			
តំណទាននិងបុរេប្រទានទៅអតិថិជន	១.៦៦៦.៩៥៥	៣៨.៣៤៩.៧៤៥	១៦.១២៣.៧៧៩	៤.២៥២.៦៣៤	១៦.២៥២.៧២១	៣៣.៩៨៩.០០៣	៨.៦៥៣.៦៨១	១១៩.៣៤៨.៥៥៨			
ការវិនិយោគលើមូលបត្រ	-	-	-	-	-	-	២៥.០០០	២៥.០០០			
ទ្រព្យសកម្មផ្សេងៗ	-	៣.៧០៤.៤៤៩	៣៥០.៣១៨	៣.៧៣៧	៣២៦.៣៥៧	១៤៦.៣៧៧	១៣២.០០០	៤.៦៦៣.៦៣៤			
<b>សរុបទ្រព្យសកម្មហិរញ្ញវត្ថុ</b>	<b>១.៦៦៦.៩៥៥</b>	<b>៤២.០៥៤.៦៣៤</b>	<b>៤៨.១៣០.៤៣១</b>	<b>៤.៩៣៦.៣៧១</b>	<b>១៦.៨២៦.៧៧៨</b>	<b>៣៨.០៣២.៩៧៤</b>	<b>២៥.០៣២.៩៧៤</b>	<b>១៧១.៨២៣.៦១៩</b>			
<b>បំណុលហិរញ្ញវត្ថុ</b>											
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	១៦.៩២៤.៧៣៥	១៣.០២៩.៣៨៩	៥.០០០.០០០	-	-	៣៤.៩៥៤.១២៤			
ប្រាក់បញ្ញើរបស់អតិថិជន	-	-	៣៦.៥៦៨.៦៤៦	១២.៩៤៤.៦៩៨	៣៥.៨៣០.៩២២	៤.៩៥៧.៣៩២	៥.២៨៧	៩០.៣១០.៩៤៥			
បំណុលផ្សេងៗ	-	-	៧៤៤.៧៤៤	២៩៤.១២១	៧០៦.៤៥៩	៨៩.១០៧	៧	១.៨៣៤.៤៤៨			
<b>សរុបបំណុលហិរញ្ញវត្ថុ</b>	<b>-</b>	<b>-</b>	<b>៥៤.២៣៨.១២៥</b>	<b>២៦.២៧៨.១០៨</b>	<b>៤១.៥៣៧.៣៨១</b>	<b>៥.០៤៦.៤៩៩</b>	<b>៥.២៩៤</b>	<b>១២៧.០៩៩.៥១៧</b>			
<b>គម្លាតសន្ទនីយភាពសុទ្ធ</b>	<b>១.៦៦៦.៩៥៥</b>	<b>៤២.០៥៤.៦៣៤</b>	<b>(៦.១០៧.៦០៤)</b>	<b>(២១.៣៤៤.៧៣៧)</b>	<b>(២៤.៧១០.៦០៣)</b>	<b>២៩.០៨៦.៤៧៧</b>	<b>២៤.០២៧.៦៨០</b>	<b>៤៤.៧២៤.១០២</b>			
<b>សមមូលពាន់រៀល</b> (កំណត់សម្គាល់លេខ ២.១.៥)	<b>៦.៧២៩.៧៣១</b>	<b>១៦៩.៩៤១.៩៣១</b>	<b>(២៤.៦៥៧.២៥២)</b>	<b>(៨៦.១៣៤.៧៦១)</b>	<b>(៩៩.៧៦០.១៦៤)</b>	<b>១១៧.៤៣៤.៨៦៩</b>	<b>៩៧.០០៣.១០៩</b>	<b>១៨០.៥៥៧.៤៦៣</b>			

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់  
.....

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

២៥.៣ ហានិភ័យសាច់ប្រាក់វាយតម្លៃ (តំបន់ឥណ្ឌូ)

	លើសកំណត់				មិនលើសកំណត់				សរុប
	ដំបូង ៣ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៣ខែ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី ៣ ដល់ ១២ខែ ដុល្លារអាមេរិក	ពី ១៣ ខែ ដល់ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប	
<b>ប្រព្រឹត្តិការណ៍ហិរញ្ញវត្ថុ</b>									
សាច់ប្រាក់ក្នុងដៃនិងមាស	-	-	១២.៨៦៦.៥៤៥	-	-	-	-	-	១២.៨៦៦.៥៤៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	១៣.០៥៩.២៩៥	៥៥០.០០០	-	-	១៦.៥២២.២៩៣	-	៣០.១៣១.៥៨៨
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	១១.៨៩១.២៤៧	-	-	-	-	-	១១.៨៩១.២៤៧
ឥណទាននិងបុរេប្រទានទៅអតិថិជន	២.១៧៥.១១៣	៣៩៧.៩៣៦	២២.៣៣៧.២០៦	១២.២២៧.៦៦៣	២៤.៩២២.២២៦	២០.០៧៣.៤៩៣	១១៥.១១៩.៥៨៧	២៥.០០០	១១៥.១១៩.៥៨៧
ការវិនិយោគលើមូលបត្រ	-	-	-	-	-	-	-	-	-
ប្រព្រឹត្តិការណ៍ហិរញ្ញវត្ថុផ្សេងៗ	៥១០.៦៣២	១៦.១៣៣	៤៤.៥៩៤	២៤៤.៦៧០	៣២១.១៨៧	១៣២.០០០	១៣២.០០០	១៣២.០០០	៣.៥៣១.៦៧២
<b>សរុបប្រព្រឹត្តិការណ៍ហិរញ្ញវត្ថុ</b>	<b>២.៦៨៥.៧៤៥</b>	<b>៤១៤.០៦៩</b>	<b>៦០.១៥៨.៨៨៧</b>	<b>១៣.០៦២.៣៣៣</b>	<b>២៥.២៤៣.៤១៣</b>	<b>៣៦.១៤៦.៤៨៦</b>	<b>៣៦.១៤៦.៤៨៦</b>	<b>១៧៣.៥៦៥.៦៣៩</b>	<b>១៧៣.៥៦៥.៦៣៩</b>
<b>បំណុលហិរញ្ញវត្ថុ</b>									
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	៤៧.២៤៥.៨៧២	៦.០០០.០០០	៧.០០០.០០០	-	-	-	៦០.២៤៥.៨៧២
ប្រាក់បញ្ញើរបស់អតិថិជន	-	-	៣០.៤៩៦.៤១៧	៥.២២១.៨៤៨	២៩.១១២.៤៤៤	២.៩០៥.៣៩៤	-	-	៦៧.៧៣៦.១៥៣
បំណុលផ្សេងៗ	-	-	៥៩៧.៩២៣	១៥៤.៣៧៧	៦០៣.៩៤៧	៨៩.២៦៦	-	-	១.៤៤៥.៥១៣
<b>សរុបបំណុលហិរញ្ញវត្ថុ</b>	<b>-</b>	<b>-</b>	<b>៧៨.៣៤០.២១២</b>	<b>១១.៣៨០.២២៥</b>	<b>៣៦.៧១៦.៤៤១</b>	<b>២.៩៩៤.៦៦០</b>	<b>-</b>	<b>-</b>	<b>១២៩.៤៣១.៥៣៥</b>
<b>គម្លាតសន្លឹកប្រាក់សុទ្ធ</b>	<b>២.៦៨៥.៧៤៥</b>	<b>៤១៤.០៦៩</b>	<b>(១៨.១៨១.៣២៥)</b>	<b>១.៦៨២.១០៨</b>	<b>(១១.៤៧៣.០២៨)</b>	<b>៣៣.១៤៦.៨០៦</b>	<b>៣៦.១៤៦.៤៨៦</b>	<b>១៧៣.៥៦៥.៦៣៩</b>	<b>៤៤.១៣៤.១០១</b>
<b>សមមូលពាន់រៀល</b> (កំណត់សម្គាល់លេខ ២.១.៥)	<b>១០.៨៤២.៣៥៣</b>	<b>១.៦៧១.៥៩៧</b>	<b>(៧៣.២៣៦.៥២៩)</b>	<b>៦.៧៩០.៦៧០</b>	<b>(៤៦.៣១៦.៦១៤)</b>	<b>១៣០.០៤៦.៨៩៣</b>	<b>១៤៨.៣៧០.៩៩៧</b>	<b>១៧៤.១៦៩.៣៦៧</b>	<b>១៧៤.១៦៩.៣៦៧</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

### ២៥.៣ ហានិភ័យទីផ្សារ

ធនាគារមានហានិភ័យទីផ្សារដែលត្រូវបានកំណត់ថាជាតម្លៃត្រឹមត្រូវ ឬលំហូរសាច់ប្រាក់អនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុនឹងមានការប្រែប្រួលដោយសារតែការប្រែប្រួលក្នុងតម្លៃទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងពីស្ថានភាពបើកចំហក្នុងអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលជាមូលធនដែលកត្តាទាំងនេះ ត្រូវប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ហើយនិងការប្រែប្រួលក្នុងកម្រិតអស្ថេរភាពនៃអត្រា ឬ តម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន និងអត្រាប្តូររូបិយប័ណ្ណបរទេស។ ធនាគារ ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជា កិច្ចសន្យាអនាគតដើម្បីបញ្ចៀសនូវហានិភ័យរបស់ខ្លួនទេ។

### ហានិភ័យលើតម្លៃ

ធនាគារមិនត្រូវបានប៉ះពាល់ទៅនឹងហានិភ័យតម្លៃនៃមូលបត្រទេព្រោះវាមិនមានការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់នៅលើតារាងតុល្យការជាមូលបត្រដែលអាចលក់បាន។

### ហានិភ័យលើអត្រាការប្រាក់

ហានិភ័យលំហូរសាច់ប្រាក់របស់អត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យលើអត្រាការប្រាក់តម្លៃត្រឹមត្រូវ គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុមួយនឹងប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ កំរិតអត្រាការប្រាក់អាចកើនឡើងជា លទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយ ឬនាំឲ្យខាតបង់នៅក្នុងករណីដែលបម្រែបម្រួល ឥតរំពឹងទុកកើតឡើង។ គណៈគ្រប់គ្រងរបស់ធនាគារនៅដំណាក់កាលនេះមិនមានគោលការណ៍ ណាមួយដើម្បីកំណត់កម្រិតមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចគ្រប់គ្រងបាននោះទេ ប៉ុន្តែគណៈគ្រប់គ្រងបានត្រួតពិនិត្យជាប្រចាំលើការខុសគ្នានេះ។

ខាងក្រោមនេះជាការវិភាគលើហានិភ័យលើអត្រាការប្រាក់របស់ធនាគារទៅលើទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនអាចជួញដូរបាន នៅកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ។ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគាររាប់បញ្ចូលផងដែរនូវតម្លៃពិតគណនេយ្យ ដែលត្រូវបានចាត់ថ្នាក់ដោយយោងលើអវសានកាលរបស់ទ្រព្យនោះ។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុញ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់កាលបរិច្ឆេទបញ្ចប់  
.....

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ជំរុញ)

### ២៥.៣. ហានិភ័យឥឡូវ (តំបន់ជំរុញ)

ប្រយោជន៍ការកំណត់ការប្រាក់ឡើងវិញក្នុងកាលបរិច្ឆេទ

២០១៧	លើសកំណត់ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ខែ ដល់ ៣ខែ ដុល្លារអាមេរិក	ពី ៣ខែ ដល់ ៦ខែ ដុល្លារអាមេរិក	ពី ៦ខែ ដល់ ១ឆ្នាំ ដុល្លារអាមេរិក	ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>									
សាច់ប្រាក់ក្នុងដៃ	-	៧.៥៦១.៥៨២	-	-	-	-	-	-	៧.៥៦១.៥៨២
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	១៣.១៣៨.៤៤០	១៥.៦០០.០០០	-	-	-	-	-	២៨.៧៣៨.៤៤០
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	១.៩៧៩.៦៣៩	៨.៩៩៩.០៦៦	២៥០.០០០	-	២៤៧.៧០០	-	-	១១.៤៧៦.៤០៥
ឥណទាននិងបុរេប្រទានទៅអតិថិជន	៤០.០៥៦.៧៤០	-	១៦.១២៣.៧៧៩	៤.២២២.៦៣៤	៧.៥៨៤.៤៤៥	៨.៧១៧.៤៥៨	៣៣.៩៩៩.៨២១	៨.៦៥៣.៦៨១	១១៩.៣៤៨.៥៥៨
ការវិនិយោគលើមូលប័ត្រ	-	២៥.០០០	-	-	-	-	-	-	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	-	៤.៦៦៣.៦៣៤	-	-	-	-	-	-	៤.៦៦៣.៦៣៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៤០.០៥៦.៧៤០</b>	<b>២៧.៣៦៨.២៩៥</b>	<b>៤០.៧២២.៨៤៥</b>	<b>៤.៤៧២.៦៣៤</b>	<b>៧.៥៨៤.៤៤៥</b>	<b>៨.៩៦៥.១៥៨</b>	<b>៣៣.៩៩៩.៨២១</b>	<b>៨.៦៥៣.៦៨១</b>	<b>១៧១.៨២៣.៦១៩</b>
<b>បំណុលហិរញ្ញវត្ថុ</b>									
ប្រាក់បញ្ញើរបស់ស្ថាប័ន	-	៣.៩០១.៧៣៥	១៣.០២៣.០០០	១៣.០២៩.៣៨៩	២.០០០.០០០	៣.០០០.០០០	-	-	៣៤.៩៥៤.១២៤
ហិរញ្ញវត្ថុផ្សេងៗ	-	-	៣៦.៥៦៨.៦៤៦	១២.៩៤៨.៦៩៨	១០.៩៤៩.៧៤៨	២៤.៨៨១.១៧៤	៤.៩៦២.៦៧៩	-	៩០.៣១០.៩៤៥
បំណុលផ្សេងៗ	-	១.៨៣៤.៤៤៨	-	-	-	-	-	-	១.៨៣៤.៤៤៨
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>-</b>	<b>៥.៧៣៦.១៨៣</b>	<b>៤៩.៥៩១.៦៤៦</b>	<b>២៥.៩៧៨.០៨៧</b>	<b>១២.៩៤៩.៧៤៨</b>	<b>២៧.៨៨១.១៧៤</b>	<b>៤.៩៦២.៦៧៩</b>	<b>-</b>	<b>១២៧.០៩៩.៥១៧</b>
<b>គំណត់ការប្រែប្រួលការប្រាក់</b>	<b>៤០.០៥៦.៧៤០</b>	<b>២១.៦៣២.១១២</b>	<b>(៨.៨៦៨.៨០១)</b>	<b>(២១.៥០៥.៤៥៣)</b>	<b>(៥.៣៦៥.៣០៣)</b>	<b>(១៨.៩១៦.០១៦)</b>	<b>២៩.០៣៧.១៤២</b>	<b>៨.៦៥៣.៦៨១</b>	<b>៤៤.៧២៤.១០២</b>
<b>សមមូលបានរៀប</b> (កំណត់សម្គាល់ ២.១.៥)	<b>១៦១.៧១៤.៦៦៧</b>	<b>៨៧.៣៣១.៨៦៥</b>	<b>(៣៥.៨០៤.៥៨៩)</b>	<b>(៨៦.៨២០.៥២៥)</b>	<b>(២១.៦៦០.៤៧៩)</b>	<b>(៧៦.៣៦៦.៦០៥)</b>	<b>១១៧.២២៧.០០៧</b>	<b>៣៤.៩៣៦.១២២</b>	<b>១៨០.៥៥៧.៤៦៣</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំបុក)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់សំបុក)

២៤.៣. ហានិភ័យទីផ្សារ (តំបន់សំបុក)

ប្រយោជន៍ការកំណត់ការប្រាក់ឡើងវិញក្នុងការិយបរិច្ឆេទ

២០១៧	លើសកំណត់ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ខែ ដល់ ៣ខែ ដុល្លារអាមេរិក	ពី ៣ខែ ដល់ ៦ខែ ដុល្លារអាមេរិក	ពី ៦ខែ ដល់ ១២ឆ្នាំ ដុល្លារអាមេរិក	ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ក្នុងដៃ	-	១២.៨៦៦.៥៤៥	-	-	-	-	-	-	១២.៨៦៦.៥៤៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	១៣.០៥១.៥៨៨	១៧.០៥០.០០០	-	-	-	-	-	៣០.១៧២.៥៨៨
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	៥៥៣.៩០៩	១១.៣៣៧.៣៣៨	-	-	-	-	-	១១.៨៩១.២៤៧
កំណទាននិងប្រេមទានទៅអតិថិជន	២.៥៧៣.០៤៩	-	២២.៣៣៧.២០៦	១២.២២៧.៦៦៣	៥.៣៧៦.៩១១	១៩.៥៤៥.៣១៥	២០.០៧៣.៤៩៣	១១៥.១១៩.៥៨៧	១១៥.១១៩.៥៨៧
ការវិនិយោគលើមូលបត្រ	-	២៥.០០០	-	-	-	-	-	-	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	-	៣.៥៣១.៦៧២	-	-	-	-	-	-	៣.៥៣១.៦៧២
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>២.៥៧៣.០៤៩</b>	<b>៣០.០៥៨.៧១៤</b>	<b>៥០.៧២៤.៥៤៤</b>	<b>១២.២២៧.៦៦៣</b>	<b>៥.៣៧៦.៩១១</b>	<b>១៩.៥៤៥.៣១៥</b>	<b>២០.០៧៣.៤៩៣</b>	<b>១៧៣.៥៦៥.៦៣៩</b>	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់ស្ថាប័ន	-	២៥៧.៥០៤	៤៦.៩៨៨.៣៦៨	៦.០០០.០០០	៣.០០០.០០០	៤.០០០.០០០	-	-	៦០.២៤៥.៨៧២
ហិរញ្ញវត្ថុផ្សេងៗ	-	-	៣០.៤៩៦.៤១៧	៥.២២១.៤៤៨	៨.៧១៦.១៦៧	២០.៣៩៦.៣២៧	២.៩០៥.៣៩៤	-	៦៧.៧៧៦.១៥៣
ប្រាក់បញ្ញើរបស់អតិថិជន	-	-	-	-	-	-	-	-	១.៤៤៤.៥១៣
បំណុលផ្សេងៗ	-	១.៤៤៤.៥១៣	-	-	-	-	-	-	១.៤៤៤.៥១៣
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>-</b>	<b>១.៧០២.០១៧</b>	<b>៧៧.៤៨៤.៧៨៥</b>	<b>១១.២២១.៤៤៨</b>	<b>១១.៧១៦.១៦៧</b>	<b>២៤.៣៩៦.៣២៧</b>	<b>២៩.០៥០.៣៩៤</b>	<b>-</b>	<b>១២៩.៤៣១.៥៣៤</b>
<b>គំណត់នៃការប្រែប្រួលការប្រាក់</b>	<b>២.៥៧៣.០៤៩</b>	<b>២៨.៣៥១.៦៩៧</b>	<b>(២៦.៧៦០.២៤១)</b>	<b>១.០៥៤.៨១៥</b>	<b>(៦.៣៣៩.២៥៦)</b>	<b>(៤.៤៥១.០១២)</b>	<b>២០.០៧៣.៤៩៣</b>	<b>៤៤.១៣៤.១០១</b>	
<b>សមមូលពាន់រៀល</b> (កំណត់សំគាល់២.១.៥)	<b>១០.៣៨៧.៣៩៩</b>	<b>១១៤.៤៥៥.៨០១</b>	<b>(១០៨.០៣១.០៩៣)</b>	<b>៤.០៦០.៤៧៥</b>	<b>(២៥.៥៩១.៥៧៦)</b>	<b>(១៩.៥៤៣.៥៣៥)</b>	<b>១២១.៤៣៥.២០៥</b>	<b>៨១.០៣៦.៦៩១</b>	<b>១៧៤.១៦៥.៣៦៧</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

### ២៥.៣ ហានិភ័យទីផ្សារ (តំបន់ព័រមុន)

#### ហានិភ័យរូបិយប័ណ្ណ

ហានិភ័យរូបិយប័ណ្ណបរទេសគឺសំដៅទៅលើហានិភ័យកើតពីប្រតិបត្តិការអាជីវកម្មនិងទ្រព្យសកម្មនិងទ្រព្យអកម្មដែលកើតឡើងក្នុងរូបិយប័ណ្ណដែលមិនមែនជាប័ណ្ណរដ្ឋសំដៅរបស់ធនាគារ។

ធនាគារមានកិច្ចសហប្រតិបត្តិការ និងបាននឹងកំពុងមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ហើយរូបិយប័ណ្ណដែលធនាគារប្រើប្រាស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺដុល្លារអាមេរិក ហើយប្រតិបត្តិការភាគច្រើនក៏កើតក្នុងប្រតិបត្តិការណ៍ទូទៅក៏ស្ថិតក្នុងរូបិយប័ណ្ណអាមេរិកដែរ ក៏ប៉ុន្តែក៏មានប្រតិបត្តិការណ៍មួយចំនួនប្រើប្រាស់រូបិយប័ណ្ណផ្សេងៗដទៃទៀត ខ្មែររៀល យូរ៉ូ និងរូបិយប័ណ្ណផ្សេងៗទៀត។ គណៈគ្រប់គ្រងបានកំណត់គោលនយោបាយគ្រប់គ្រងសមតុល្យនៃរូបិយប័ណ្ណនីមួយៗ។ ស្ថានភាព តម្រូវឲ្យមានការត្រួតពិនិត្យជាដៀងរាល់ថ្ងៃនូវសមតុល្យនៃរូបិយប័ណ្ណនីមួយៗ ហើយប្រើវិធីសាស្ត្រ ជៀសដើម្បីឲ្យស្ថានភាពរូបិយប័ណ្ណរក្សាក្នុងកម្រិតដែលបានកំណត់។

ទ្រព្យសកម្ម និងបំណុលដែលស្ថិតនៅក្នុងរូបិយប័ណ្ណមិនមែនដុល្លារអាមេរិក ត្រូវបានប្រែសម្រួលទៅជាដុល្លារអាមេរិក មានដូចខាងក្រោម៖

២០១៧	ខ្មែររៀល សមមូលនឹង ដុល្លារអាមេរិក	អឺរ៉ូ សមមូលនឹង ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង សមមូលនឹង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ និងមាស	២២៨.៨២៩	១១០.៩២៤	៤០៨.៦០៧	៧៤៨.៣៦០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៦៦.៨៨៣	-	-	២៦៦.៨៨៣
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១.៤០៦.២០៥	៨១.០៩៧	៣៤៦.៨៥៦	១.៨៣៤.១៥៨
ឥណទាននិងបុរេប្រទានទៅអតិថិជន	៣៩៣.៧៣៦	-	-	៣៩៣.៧៣៦
ទ្រព្យសកម្មផ្សេងៗ	៦.៨៦០	-	-	៦.៨៦០
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>២.៣០៥.៥១៣</b>	<b>១៩២.០២១</b>	<b>៧៥៥.៤៦៣</b>	<b>៣.២៥២.៩៩៧</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	៩៦.៥១៥	២៨៩.៧០៧	៣៨៦.២២២
ប្រាក់បញ្ញើរបស់អតិថិជន	២១៤.១៩៦	៣៨២	២៨៧.៤៩៦	៥០៦.០៧៤
បំណុលផ្សេងៗ	២.៦៧៨	-	១	២.៦៧៩
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២១៦.៨៧៤</b>	<b>៩៦.៨៩៧</b>	<b>៥៧៧.២០៤</b>	<b>៨៩០.៩៧៥</b>
រូបិយប័ណ្ណបរទេសក្នុងតារាងតុល្យការ	<b>២.០៨៨.៦៣៩</b>	<b>៩៥.១២៤</b>	<b>១៧៨.២៥៩</b>	<b>២.៣៦២.០២២</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)</b>	<b>៨.៤២០.០១៧</b>	<b>៣៨៤.០២៩</b>	<b>៧១៩.៦៥៧</b>	<b>៩.៥២៣.៧០៣</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

### ២៥.៣ ហានិភ័យទីផ្សារ (តំបន់ព័រមុន)

#### ហានិភ័យរូបិយប័ណ្ណ (តំបន់ព័រមុន)

២០១៦	ខ្មែររៀល សមមូលនឹង ដុល្លារអាមេរិក	អឺរូ សមមូលនឹង ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង សមមូលនឹង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ និងមាស	១២៨.៥៣៣	៧៦.៤៧១	៣៦៨.៨២៥	៥៧៣.៨២៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦៥៨.៤១៩	-	-	៦៥៨.៤១៩
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២.៧៥០	៧១.០៩៧	២៩៤.៩២៦	៣៦៨.៧៧៣
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៧៨៩.៧០២</b>	<b>១៤៧.៥៦៨</b>	<b>៦៦៣.៧៥១</b>	<b>១.៦០១.០២១</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	៨៤.៨១១	២៣៩.០៨៣	៣២៣.៨៩៤
ប្រាក់បញ្ញើរបស់អតិថិជន	២២១.៨២៣	២៣២	២៦៤.២៦៦	៤៨៦.៣២១
បំណុលផ្សេងៗ	៣៨៣	-	១	៣៨៤
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>២២២.២០៦</b>	<b>៨៥.០៤៣</b>	<b>៥០៣.៣៥០</b>	<b>៨១០.៥៩៩</b>
<b>រូបិយប័ណ្ណបរទេសក្នុងតារាងតុល្យការ</b>	<b>៥៦៧.៤៩៦</b>	<b>៦២.៥២៥</b>	<b>១៦០.៤០១</b>	<b>៧៩០.៤២២</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)</b>	<b>២.២៩០.៩៨១</b>	<b>២៥២.៤១៣</b>	<b>៦៤៧.៥៣៩</b>	<b>៣.១៩០.៩៣៣</b>

### ២៥.៤ តម្លៃទីផ្សារនៃទ្រព្យសកម្ម និង បំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារតំណាងឱ្យចំនួនទឹកប្រាក់ដែលទ្រព្យសម្បត្តិអាចត្រូវបានផ្លាស់ប្តូរឬបំណុលត្រូវបានទូទាត់ដោយផ្អែកលើមូលដ្ឋានចំហូរដៃ។ ដោយសារតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បានទេ តម្លៃទីផ្សារមិនមានសម្រាប់សមាមាត្រសំខាន់នៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុរបស់ធនាគារទេ។ ដូច្នេះតម្លៃទីផ្សារត្រូវបានផ្អែកលើការសន្មត់ការគ្រប់គ្រងយោងទៅតាមទម្រង់ទ្រព្យសកម្មនិង បំណុល។ តាមមតិយោបល់របស់ថ្នាក់ដឹកនាំបរិមាណនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុដែលបានរួមបញ្ចូលនៅក្នុងតារាងតុល្យការគឺជាការវាយតម្លៃសមហេតុផលនៃតម្លៃយុត្តិធម៌របស់ពួកគេ។ ក្នុងការធ្វើការប៉ាន់ប្រមាណនេះ ថ្នាក់គ្រប់គ្រងចាត់ទុកថាកម្ចីនិងប្តូរត្រូវបានកំណត់ជាទូទៅដល់កាលកំណត់ដោយតម្លៃសមស្របស្មើនឹងតម្លៃសៀវភៅនៃប្រាក់កម្ចីដែលបានកំណត់សម្រាប់សវិធាន

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុំមុន)


នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៦. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទតារាងតុល្យការ

នៅការិយបរិច្ឆេទនៃរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នេះមិនមានបញ្ហាប្រកាសទេសៈណាមួយឡើយ។ ដែលបានកើតឡើងក្រោយពីការិយបរិច្ឆេទតារាងតុល្យការដែលតម្រូវឱ្យមានការធ្វើ និងឥតកម្មប្រកាសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះឡើយ។

## ២៧. ពន្ធនាគារ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ព្រមទាំងបានបែងចែកជាពន្ធច្រើនប្រភេទ ដែលមានភាពមិនច្បាស់លាស់ភាពផ្ទុយពីគ្នា និង/ឬ ខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះអាចបង្កើតឱ្យមានហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសវិធានធនលើបំណុលពន្ធមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធ។ ប៉ុន្តែអាជ្ញាធរដែលជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពីការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុន អាចមានទំហំធំ។



◆ **ការិយាល័យកណ្តាល:** លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ

◆ **សាខា មុន្នីពិត**  
៣១៩-៣២១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ

◆ **សាខា ព្រះមុនីវង្ស**  
៥៣៧A-B មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ

◆ **សាខា ប្រះអំពៅ**  
៥៧៧A-៥៧៨៦ ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ

◆ **សាខា ខេត្តកំពង់ចាម**  
៤៣ ផ្លូវជាតិលេខ ៧ ខេត្តកំពង់ចាម

◆ **សាខា ឡូរហេនលី**  
២៥-២៧A ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ

◆ **សាខា កោបីមិនតុន**  
៣៧៨-៣៧៩, មហាវិថីសហព័ន្ធស្សី រាជធានីភ្នំពេញ

◆ **សាខា តាខ្មៅ**  
៥៣៩ ផ្លូវលេខ ២១៦ ខេត្តកណ្តាល

◆ **សាខា សៀមរាប**  
០៦៦៥, ផ្លូវជាតិលេខ ៦, ខេត្តសៀមរាប



